



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ៣៣ អនក**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**សេចក្តីសម្រេច**  
**ស្តីពី**

**សូចនាករតាមដានរួមគ្នា ឆ្នាំ ២០១៧ - ២០១៨**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រមលេខ នស/រកម/០៣០៣ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ ១. -**

ត្រូវបានដាក់ឱ្យអនុវត្តនូវសូចនាករតាមដានរួមគ្នា ឆ្នាំ ២០១៧-២០១៨ ដូចមានចែងក្នុងតារាងភ្ជាប់នឹងសេចក្តីសម្រេចនេះ ដើម្បីលើកកម្ពស់គណនេយ្យភាពទ្វេទិសរវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ ក៏ដូចជាដើម្បីបង្កើនប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិនៃហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៤-២០១៨ និងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ ២០១៤-២០១៨ ។

**ប្រការ ២. -**

ប្រគល់ភារកិច្ចជូនឯកឧត្តម **ជិន ប៊ុនស៊ីវា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្របសម្រួល និងតាមដានការអនុវត្តសូចនាករតាមដានរួមគ្នា ហើយត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តជូន **សម្តេចតេជោនាយករដ្ឋមន្ត្រី** ពិនិត្យ និងផ្តល់អនុសាសន៍ ។

**ប្រការ ៣. -**

គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការគ្រប់គ្រងរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ **លេង វ៉ាន់ណា** ត្រូវបំពេញតួនាទីជាលេខាធិការដ្ឋាន សម្រាប់ដឹកនាំការអនុវត្តសូចនាករទាំងនេះដោយត្រូវសហការជាមួយបណ្តាក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ។ លេខាធិការដ្ឋានត្រូវរាយការណ៍អំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ ជូនឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

**ប្រការ ៤. -**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋមន្ត្រីគ្រប់ក្រសួង, ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ, ប្រធានក្រុមការងារបច្ចេកទេសចម្រុះ និងដៃគូអភិវឌ្ឍន៍ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ត្រូវទទួលបន្ទុកអនុវត្តតាមសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច-ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ២ ប្រការ ៣ និងប្រការ ៤ «ដើម្បីអនុវត្ត»
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



Unofficial Translation

Kingdom of Cambodia  
Nation Religion King

ព្រះរាជាណាចក្រកម្ពុជា

Royal Government of Cambodia  
No: 33 SSR

**Decision**  
**On the Joint Monitoring Indicators 2017-2018**

**Royal Government**

- Having seen the Constitution of the Kingdom of Cambodia;
- Having seen the Royal Decree No. NS/RKT/0913/903 dated 24 September 2013 on the Formation of the Royal Government of Cambodia;
- Having seen the Royal Decree No. NS/RKT/1213/1393 dated 21 December 2013 on the reshuffling and complementing members of the Royal Government of Cambodia;
- Having seen the Royal Decree No. NS/RKT/0416/368 dated 04 April 2016 on reshuffling and complementing members of the Royal Government of Cambodia;
- Having seen the Royal Decree No. 02/NS/94 dated 20 July 1994 promulgating the Law on Organization and Functioning of the Council of Ministers;
- Having seen the Royal Decree No. 03/NS/94 dated 05 August 1994 promulgating the Law on Investment of the Kingdom of Cambodia and the Royal Decree No. 0303/NS dated 24 March 2003 promulgating the Law on the Amendment of the Law on Investment of the Kingdom of Cambodia;
- Having seen the Sub-Decree No. 60/ANK.BK dated 05 April 2016 on Organization and Functioning of the Council for the Development of Cambodia;
- Pursuant to the need of the Royal Government;

**Hereby Decided**

**Article 1:**

To promulgate the implementation of the Joint Monitoring Indicators 2017-2018 which is attached to this decision to promote mutual accountability between the Royal Government of Cambodia and its Development Partners and to increase the effectiveness and efficiency of development cooperation in supporting the implementation of the National Strategic Development Plan 2014-2018 and the Development Cooperation and Partnerships Strategy 2014-2018.

**Article 2:**

H.E. **Chin Bun Sean**, Senior Minister and Vice-Chairman of the Council for Development of Cambodia, shall have the overall responsibilities to coordinate and monitor the implementation of the Joint Monitoring Indicators and shall produce a progress report of their implementation and submit to **Samdech Prime Minister** for review and advice.

**Article 3:**

The Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC) under the overall management of H.E. **Chhieng Yanara**, Minister attached to the Prime

Minister, in collaboration with Ministries and Agencies of the Royal Government, Development Partners and other relevant stakeholders shall be the Secretariat to lead the implementation of the Joint Monitoring Indicators. The Secretariat shall report annual progress activities to H.E. **Chin Bun Sean**, Senior Minister and Vice-Chairman of the Council for Development of Cambodia.

**Article 4:**

Minister in-charge of the Office of the Council of Ministers, Minister of Economy and Finance, the First Vice-Chairman of the Council for the Development of Cambodia, Ministers and Heads of all ministries and Institutions, Chairs of the Technical Working Groups, Development Partners and other relevant stakeholders shall implement this Decision from the date it is signed.

Phnom Penh, 05 April 2017

**Prime Minister**

**Signed and Stamped**

**Samdech Akka Moha Sena Padei Techo Hun Sen**

**Copy to:**

- Ministry of the Royal Palace
- Secretariat General of the Constitutional Council
- Secretariat General of the Senate
- Secretariat General of the National Assembly
- Office of the Council of Ministers
- Secretary General of the Royal Government
- Cabinet of Samdech Prime Minister
- Cabinet of Samdech - Excellency Deputy Prime Ministers
- As per article 2, 3 and 4 "for implementation"
- Royal Gazette
- Doc - Archives

សូចនាករតាមដានរដ្ឋប្បវេណី ២០១៧ - ២០១៨

ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ - ដំណាក់កាលទី ៣ (កថាខ័ណ្ឌទី ១០) ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល គឺកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាព នយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម, កំណើនសេដ្ឋកិច្ចរយៈពេលវែង និងការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌, ការកែលម្អជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន, ការការពារបរិស្ថាន ការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិ ជាមួយនឹងការការពារយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យសេរីភាពរដ្ឋប្បវេណី និងសេចក្តីថ្លៃថ្នូររបស់ អនុស្ស និងមានកោសិកាផ្សារភ្ជាប់គ្នា, មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ប្រជាជន, មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា ទាំងក្នុងសង្គមជាតិ ទាំងក្នុងក្រុមគ្រួសារ ព្រមទាំងមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ និងស្មើសិទ្ធិនៅក្នុងសហគមន៍អន្តរជាតិ ។

ផ្អែកលើគោលការណ៍គណនេយ្យភាពទូទិសដើម្បីសម្រេចលទ្ធផលក្នុងកិច្ចអភិវឌ្ឍ សូចនាករតាមដានរដ្ឋប្បវេណី គឺជាក្របខ័ណ្ឌសម្រាប់កំណត់គោលដៅរយៈពេលមធ្យម ដែលជាអាទិភាព ក្នុងយុទ្ធសាស្ត្រចតុកោណ ។ ធាតុចេញ និងសូចនាករ ដែលបានឯកភាពក្នុងក្រុមការងារបច្ចេកទេសចម្រុះ គឺជាមូលដ្ឋានសម្រាប់ណែនាំការអនុវត្តសកម្មភាពសម្រាប់ឆ្នាំ ២០១៤-២០១៥ ។ ផ្អែក លើរបាយការណ៍ពាក់កណ្តាលអាណត្តិនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, មូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, ការវាយតម្លៃស្ថានភាពហិរញ្ញប្បទានសម្រាប់កិច្ចអភិវឌ្ឍ, ការ ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រតាមវិស័យ, ក៏ដូចជាគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សូចនាករតាមដានរដ្ឋប្បវេណីនេះត្រូវបានរៀបចំ ឡើង សម្រាប់ឆ្នាំ ២០១៧-២០១៨ ដើម្បីជាមគ្គុទេសក៍សម្រាប់តម្រង់ទិសសកម្មភាពនាពេលបន្ទាប់ ។ សូចនាករតាមដានរដ្ឋប្បវេណីនេះ ហើយដែលបានតម្រឹមជាមួយនឹង វិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្ត្រចតុកោណ (កថាខ័ណ្ឌទី ១៤) គឺជាអាទិភាពខ្ពស់បំផុត សម្រាប់រាជរដ្ឋាភិបាលប្តេជ្ញាអនុវត្ត ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ។

លទ្ធផល	ធាតុចេញ	លទ្ធផលការងារ
២០១៤-២០១៨	២០១៧-២០១៨	២០១៧-២០១៨
<p><b>ស្ថានភាពយុទ្ធសាស្ត្រចតុកោណ - អភិបាលកិច្ច</b> - យុទ្ធសាស្ត្រចតុកោណ (កថាខ័ណ្ឌទី ១៤-៤) បានផ្តល់អាទិភាពទៅលើ - ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពនៃស្ថាប័នរដ្ឋ - ដើម្បីឆ្លើយតបនូវតម្រូវការនៃសេវាសាធារណៈ និងកែលម្អបរិយាកាសវិនិយោគ តាមរយៈ១) ការបន្តអនុវត្តការកែទម្រង់រដ្ឋបាល និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាយុត្តិធម៌សង្គម ព្រមទាំងលើកលែងសេចក្តីប្រជាពលរដ្ឋ សុចរិតភាព តម្លាភាព និងគណនេយ្យភាព ។ ២) ការបន្តអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យការងារ និងវិស័យហិរញ្ញវត្ថុ ព្រមទាំងបង្កើនស្ថាប័នត្រួតពិនិត្យ ដើម្បីបង្កើនសេវាសាធារណៈឱ្យជឿជាក់បាន លើកកម្ពស់កិច្ចដំណើរការប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ និងធានាបាននូវគុណភាពក្នុងការអនុវត្តផែនការ ។ ៣) ការបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាប្រសិទ្ធភាពក្នុងការវិភាគ និងការប្រើប្រាស់ថវិកា ។ ៤) ការបង្កើនភាព ទាក់ទាញចំពោះការវិនិយោគ ក្នុងនោះមានការកាត់បន្ថយថ្លៃដើម និងចំណាយកិច្ច ការពិនិត្យឡើងវិញនូវរបបលើកទឹកចិត្តដល់ការវិនិយោគ ការពង្រឹងភាពជឿទុកចិត្ត និងភាពអាចទទួលបាននូវសេវាសាធារណៈបានក្នុងកម្រិត ប្រចាំការងារផ្តោតការយកចិត្តទុកដាក់លើកិច្ចដំណើរការនៃកម្មវិធីសេវា ។</p>		

<p>០១១៤០២ ២០១៤-២០១៥</p> <p>ការកែទម្រង់ច្បាប់ និងតុលាការ</p> <p>សេវាកម្មយុត្តិធម៌ និងសិទ្ធិទទួលបានយុត្តិធម៌ ត្រូវបានកែលម្អ</p>	<p>ឆ្នាំរៀបចំការងារ ២០១៤-២០១៥</p> <p>១. គោលនយោបាយយុត្តិធម៌ ដែលត្រូវបានកែលម្អ និងត្រូវបាន យកមកអនុវត្ត</p> <p>២. ការរៀបចំអង្គការតុលាការ ត្រូវបានបង្កើត និងអនុវត្តស្រប តាមក្របខ័ណ្ឌច្បាប់ថ្មី</p> <p>៣. ការគ្រប់គ្រងសំណុំរឿង និងព័ត៌មានត្រូវបានកែលម្អ</p>	<p>សម្រេចបានជាលទ្ធផល ២០១៤-២០១៥</p> <p>១.១. សន្ទស្សន៍និរន្តរ៍តាមគម្រោងយុត្តិធម៌ពិភពលោកត្រូវបានបង្កើត (មូលដ្ឋានគិតពី ០,៣៣ នៅឆ្នាំ ២០១៦ នៅទិសដៅ ០,៤០ ក្នុងឆ្នាំ ២០១៥)</p> <p>១.២. ភាពណែនចង្អៀតក្នុងពន្ធនាគារត្រូវបានកាត់បន្ថយ (លើមូលដ្ឋាន ១៩៧% នៃអត្រាអ្នកជាប់ ពន្ធនាគារ ក្នុងឆ្នាំ ២០១៥ ត្រូវបានកាត់បន្ថយទៅ ១៥០%)</p> <p>១.៣. បង្កើនថវិការប្រកបដោយគោលនយោបាយយុត្តិធម៌ ពីមូលដ្ឋាន ៧៥ ០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៦ ដោយ ថែម ២០% បន្ថែមទៀតរៀងរាល់ឆ្នាំ</p> <p>១.៤. សេចក្តីព្រាងច្បាប់ចំនួន ៣ ស្តីពីអាជ្ញាសាលា, សាក្សី និងក្រុមប្រឹក្សា ត្រូវបានរៀបចំចេញដោយ មានការពិគ្រោះយោបល់ និងការចូលរួមយ៉ាងទូលំទូលាយពីភាគីពាក់ព័ន្ធនានា</p> <p>១.៥. ពិធីបង្កើនស្នូលត្រូវបានបង្កើតឡើងជាមួយមហាស្ថានស្ថិតិជាសមាមាត្រនៃអ្នកជាប់ឃុំទាំងអស់ (មូលដ្ឋានគិត ៦៥% ត្រូវបានយកមកគិត ៤៥%)</p> <p>១.៦. ចំនួនអ្នកត្រូវបានផ្តល់ឱកាសសម្រេចចិត្តយុត្តិធម៌ (មូលដ្ឋានគិត ០ ត្រូវបានអនុវត្តបាន ៥០ នាក់)</p> <p>១.៧. ចំនួនស្ត្រីដែលត្រូវបានផ្តល់ឱកាសសម្រេចចិត្តយុត្តិធម៌ (មូលដ្ឋានគិត ០ ត្រូវបានអនុវត្តបាន ៥ នាក់)</p> <p>២.១. បុគ្គលិក និងប្រតិបត្តិការរបស់លេខាធិការដ្ឋានតុលាការ (មូលដ្ឋានគិត ០ ទិសដៅ ២៥ គុណការ)</p> <p>២.២. គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសំណុំរឿង/ការចុះបញ្ជី (មូលដ្ឋានគិត ០ ទិសដៅ ១)</p> <p>២.៣. ការបង្កើតសាលាឧទ្ធរណ៍តំបន់ (មូលដ្ឋានគិត ១ ទិសដៅ ៣)</p> <p>២.៤. ការបង្កើតសវនាការបំពេញការងារសម្រាប់តុលាការទាំងអស់ (មូលដ្ឋានគិត ០ ទិសដៅ ១)</p> <p>៣.១. កាត់បន្ថយសំណុំរឿងកកស្ទះនៅសាលាដំបូង (មូលដ្ឋានគិត ៤២% សំណុំរឿងរដ្ឋប្បវេណី និង ៨៧% សំណុំរឿងព្រហ្មទណ្ឌ ទិសដៅ ៣៨% សម្រាប់រដ្ឋប្បវេណី និង ៧៩% សម្រាប់ព្រហ្មទណ្ឌ)</p> <p>៣.២. របាយការណ៍វាយតម្លៃការចុះបញ្ជីនៅតាមសាលាដំបូងត្រូវបានបញ្ចប់ (មូលដ្ឋាន ០ ទិសដៅ ១)</p> <p>៣.៣. ចំនួនសាលាក្រម/សាលាដីកាព្រហ្មទណ្ឌដែលត្រូវបានកុម្មុយន័យ (មូលដ្ឋាន ០ ទិសដៅ ៥០)</p>
---	--	--

លេខស្រេច ២០១៥-២០១៥	ក្រសួងមហាផ្ទៃ ២០១៥-២០១៥	លេខស្រេច ២០១៥-២០១៥
<p><b>ការកែទម្រង់រដ្ឋបាលសាធារណៈ</b></p> <p>រដ្ឋបាលសាធារណៈកម្ពុជាកាន់តែមានតម្លាភាពប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផ្តល់សេវាសាធារណៈ</p>	<p>១. ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រសិទ្ធភាព និងផ្តោតលើគុណផលការងារ</p> <p>២. នីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត</p> <p>៣. គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈត្រូវបានលើកកម្ពស់</p>	<p>១. ក្នុងឆ្នាំ ២០១៥ មន្ត្រីរាជការត្រូវបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រសិទ្ធភាព ហើយត្រូវបានផ្តល់ជាលម្អិតតាមរយៈគណនីធនាគារផ្ទាល់ខ្លួន</p> <p>១.២ មុខតំណែងសំខាន់ៗនៅក្នុងវិស័យសាធារណៈជាតិសេវាសាធារណៈ និងសុខាភិបាល ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមដើម្បីលើកកម្ពស់គុណផល និងផលិតភាពការងារ</p> <p>២.១. ក្របខ័ណ្ឌគតិយុត្ត និងកសាងសារណែនាំសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍គ្រឹះការងារស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងអនុវត្ត</p> <p>២.២. រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ការគាំទ្រ និងរដ្ឋបាលថ្នាក់ជាតិ ដែលរួមទាំងការវាយតម្លៃផ្តល់សេវាសាធារណៈ និងអង្គភាពរដ្ឋបាលសាធារណៈទាំងអស់ អនុវត្តពេញលេញនូវកសាងសារណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងគុណផលការងារ</p> <p>៣.១. ក្របខ័ណ្ឌគតិយុត្តសម្រាប់ការផ្តល់សេវាសាធារណៈត្រូវបានអនុវត្ត និងរៀបចំឱ្យអនុវត្ត ទូទាំងប្រទេស</p> <p>៣.២. យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ (ពិសេសក្នុងវិស័យអប់រំ និងសុខាភិបាល) ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ</p>
<p><b>ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ</b></p> <p>ការផ្តល់សេវាសាធារណៈត្រូវបានបង្កើតឱ្យទៅកៀរគ្រឿងប្រជាពលរដ្ឋតាមរយៈការបង្កើនសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលក្រុង</p>	<p>១. រដ្ឋបាលក្រុង ស្រុក ត្រូវបានផ្តល់ធនធានឆ្នាំសិទ្ធិសមស្របសម្រាប់ការអនុវត្តមុខងារជាអាណត្តិទូទៅរបស់ខ្លួន</p> <p>២. មុខងារសំខាន់ៗ របស់បុគ្គលិក</p>	<p>១.១. ក្រុមឆ្នាំ ២០១៥ ទំហំសមាសភាពអភិវឌ្ឍន៍មូលដ្ឋាននៃមូលនិធិក្រុង ស្រុក ដែលជាធនធានឆ្នាំសិទ្ធិរបស់រដ្ឋបាលក្រុង ស្រុក មានចំនួនស្មើ ០,៣៧ % នៃចំណូលចរន្តនិងត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក សម្រាប់បំពេញមុខងារជាអាណត្តិទូទៅរបស់ខ្លួន</p> <p>២.១. ក្រុមឆ្នាំ ២០១៥ យ៉ាងហោចមានមុខងារសំខាន់ៗចំនួន ១០ ក្នុងចំណោមបញ្ជីមុខងារដែលបាន</p>

ប្រភេទ ២០១៤-២០១៥	ឆ្នាំទី១៧ ២០១៥-២០១៦	ឆ្នាំទី១៨ ២០១៦-២០១៧
ស្រុក	<p>និងបានធ្វើការប្រកាស/ស្រុក</p> <p>៣. ការគ្រប់គ្រងធនធានមនុស្សត្រូវបានធ្វើការផ្សព្វផ្សាយជាតិ</p>	<p>ឯកភាពដោយ គ.ជ.ប. នៅថ្ងៃ មករា ឆ្នាំ ២០១៧ នឹងត្រូវបានធ្វើការផ្សព្វផ្សាយជាតិ</p> <p>២.២ ត្រឹមឆ្នាំ ២០១៨ ការវិវាទយ៉ាងណាដែលនៅក្នុងក្រុង ស្រុក ត្រូវបានធ្វើការសម្រេចចិត្តដោយ</p> <p>៣.១ ត្រឹមឆ្នាំ ២០១៨ យ៉ាងណាដែលមានផ្សព្វផ្សាយជាតិ ចំនួន ២៥ (ក្រុង ស្រុក និងរាជធានី ខេត្ត) ដែលមានតម្រូវការបុគ្គលិក ធ្វើការស្រាវជ្រាវបុគ្គលិករបស់ខ្លួន តាមនីតិវិធីស្រាវជ្រាវ បុគ្គលិកដែលបានធ្វើការផ្សព្វផ្សាយ ។</p>
<p>ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ</p> <p>ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជាមួយនឹង ភាពទុកចិត្តបាននៃថវិកា, តម្លាភាពថវិកា, និងការផ្សព្វផ្សាយថវិកាទៅនឹងគោលនយោបាយ</p>	<p>១. ក្រើងការកែលម្អតម្លាភាពថវិកា និងភាពគ្រប់គ្រងជ្រោយ នៃថវិកា</p> <p>២. កែលម្អគណនេយ្យការហិរញ្ញវត្ថុ និងភាពទុកចិត្តបាននៃ ថវិកា</p>	<p>១.១. ឯកសារថវិកា (Pre-Budget Statement, ថវិកាការប្រកាស, របាយការណ៍អនុវត្តប្រចាំខែ, TOFE/GFS, របាយការណ៍ពាក់កណ្តាលឆ្នាំ និងរបាយការណ៍ប្រចាំឆ្នាំ) និងរបាយការណ៍ សវនកម្មប្រចាំឆ្នាំ ត្រូវបានរៀបចំទាន់ពេលវេលា តាមស្តង់ដារ OBI និងផ្សព្វផ្សាយក្នុងទម្រង់ដែល អាចអានបាន</p> <p>១.២. ឯកសារយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៧- ២០២៥ ដោយបញ្ចូលនូវការធ្វើ វិសោធនកម្មលើច្បាប់ហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០០៨ ឱ្យស្របតាមទិសដៅនៃការកែទម្រង់ ប្រព័ន្ធថវិកា</p> <p>១.៣. ក្របខ័ណ្ឌសំណាយសាធារណៈរយៈពេលមធ្យម ២០១៩- ២០២១ ត្រូវបានអនុម័ត (ក្នុងឆ្នាំ ២០១៨)</p> <p>២.១. ចំណូលថវិកាជាតិសរុបសម្រេចបាន ១៨,៦៦% នៃ ផ.ស.ស (ក្នុងឆ្នាំ ២០១៧)</p> <p>២.២. ការអនុវត្តចំណូលសរុបសម្រេចបានយ៉ាងហោចណាស់ ៩៩% ធៀបនឹងច្បាប់</p> <p>២.៣. ការអនុវត្តចំណាយសាធារណៈសរុប សម្រេចបានក្នុងកម្រិតលម្អៀង +/- ៩% ធៀបនឹងច្បាប់</p> <p>២.៤. ការអនុវត្តប្រព័ន្ធ FMIS ស្របតាមផែនការ FMIS សម្រាប់ការអនុវត្តដំណាក់កាលទី ២</p>







<p>លេខស្របច្បាប់ ២០១៤-២០១៥</p>	<p>ផែនការ ២០១៥-២០១៨</p>	<p>លេខស្របច្បាប់ ២០១៥-២០១៨</p>
<p>ការប្រឆាំងអំពើពុករលួយ សុចរិតភាពសាធារណៈ សាធារណៈ និងសង្គម និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ត្រូវបានបង្កើន តាមរយៈការពង្រឹងក្របខ័ណ្ឌ ច្បាប់ និងសមត្ថភាពការអនុវត្តអភិបាលកិច្ច ទាំងផ្នែកសាធារណៈ និងឯកជន</p>	<p>១. ស្គាល់អត្តសញ្ញាណក្របខ័ណ្ឌច្បាប់-វិធានការ និងផែនការ ត្រូវធ្វើវិសោធនកម្មដែលចាំបាច់ក្នុងការប្រឆាំងអំពើពុករលួយ</p> <p>២. ការអប់រំអំពីការប្រឆាំងអំពើពុករលួយ ត្រូវបានផ្តល់ ជូនសិស្សអនុវិទ្យាល័យ វិទ្យាល័យ បឋមសិក្សា (ថ្នាក់ទី ៤,៥,៦) និងនិស្សិតឧត្តមសិក្សាទូទាំងប្រទេស និងសិស្ស/សិក្សាការបេសសាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិតសភាវិទ្យាស្ថាន តុលាការ រាជបណ្ឌិតសភាយោធា រាជបណ្ឌិតសភានគរបាល និងសាលាយោធាជាតិខ្ពស់</p>	<p>៣. ៣. ជំរឿនអង្គភាពស្ថាប័ន និងការសិក្សាតាមវិស័យមួយចំនួន ៣.៤. ការអង្កេតដទៃទៀត ៣.៥. របាយការណ៍ស្ថិតិគន្លឹះៗ ៣.៦. ក្របខ័ណ្ឌទិន្នន័យតាមភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍន៍តាមតំបន់ ៣.៧. ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា</p>
<p>១. បញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការការពារសាក្សី អ្នកជំនាញ និងជនងាយរងគ្រោះ និងច្បាប់ស្តីពីការ ការពារបុគ្គលរាយការណ៍ ដើម្បីដាក់ប្រព័ន្ធផ្ទុកសេចក្តីសង្ស័យ ១.២. សេចក្តីព្រាងរបាយការណ៍ស្វ័យភាពត្រូវបានបញ្ជូនក្រុមប្រឹក្សាភិបាល ត្រូវបានធ្វើបច្ចុប្បន្នភាពត្រឹមចុងឆ្នាំ ២០១៧ និងបញ្ចប់ដោយការណ៍ ចុងក្រោយត្រឹមពាក់កណ្តាលឆ្នាំ ២០១៨</p> <p>២.១. មេរៀនអប់រំស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់និស្សិតឧត្តមសិក្សា និងសិស្ស/សិក្សាការនៅ សាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិតសភាវិទ្យាស្ថាន តុលាការ រាជបណ្ឌិតសភាយោធា រាជបណ្ឌិតសភា នគរបាល និងសាលាយោធាជាតិខ្ពស់ ត្រូវបានដាក់តែង និងយកមកប្រើ គិតត្រឹមចុងឆ្នាំ ២០១៧</p> <p>២.២. ភាគរយគ្រូបង្រៀន ដែលទទួលបានការបណ្តុះបណ្តាលមេរៀនស្តីពី ការប្រឆាំងអំពើពុករលួយ គិតត្រឹមចុងឆ្នាំ ២០១៨</p> <p>២.៣. ភាគរយសិស្ស/និស្សិត/សិក្សាការ បានទទួលការបណ្តុះបណ្តាលមេរៀន ស្តីពីការប្រឆាំង</p>	<p>១. ១. បញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការការពារសាក្សី អ្នកជំនាញ និងជនងាយរងគ្រោះ និងច្បាប់ស្តីពីការ ការពារបុគ្គលរាយការណ៍ ដើម្បីដាក់ប្រព័ន្ធផ្ទុកសេចក្តីសង្ស័យ ១.២. សេចក្តីព្រាងរបាយការណ៍ស្វ័យភាពត្រូវបានបញ្ជូនក្រុមប្រឹក្សាភិបាល ត្រូវបានធ្វើបច្ចុប្បន្នភាពត្រឹមចុងឆ្នាំ ២០១៧ និងបញ្ចប់ដោយការណ៍ ចុងក្រោយត្រឹមពាក់កណ្តាលឆ្នាំ ២០១៨</p> <p>២.១. មេរៀនអប់រំស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់និស្សិតឧត្តមសិក្សា និងសិស្ស/សិក្សាការនៅ សាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិតសភាវិទ្យាស្ថាន តុលាការ រាជបណ្ឌិតសភាយោធា រាជបណ្ឌិតសភា នគរបាល និងសាលាយោធាជាតិខ្ពស់ ត្រូវបានដាក់តែង និងយកមកប្រើ គិតត្រឹមចុងឆ្នាំ ២០១៧</p> <p>២.២. ភាគរយគ្រូបង្រៀន ដែលទទួលបានការបណ្តុះបណ្តាលមេរៀនស្តីពី ការប្រឆាំងអំពើពុករលួយ គិតត្រឹមចុងឆ្នាំ ២០១៨</p> <p>២.៣. ភាគរយសិស្ស/និស្សិត/សិក្សាការ បានទទួលការបណ្តុះបណ្តាលមេរៀន ស្តីពីការប្រឆាំង</p>	<p>៣. ៣. ជំរឿនអង្គភាពស្ថាប័ន និងការសិក្សាតាមវិស័យមួយចំនួន ៣.៤. ការអង្កេតដទៃទៀត ៣.៥. របាយការណ៍ស្ថិតិគន្លឹះៗ ៣.៦. ក្របខ័ណ្ឌទិន្នន័យតាមភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍន៍តាមតំបន់ ៣.៧. ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា</p>

១- សូមពិនិត្យតាមដានត្រូវបានកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់អនុវត្ត និងតាមដានវឌ្ឍនភាព



លទ្ធផល ២០១៤-២០១៥	ឯកសារ ២០១៧-២០១៨	សូមដាក់ជាផ្នែក ២០១៧-២០១៨
<b>កសិកម្ម និងទឹក</b> លើកស្ទួយផលិតភាពពិភពកម្ពុជា និងការលើកកម្ពស់ការអភិវឌ្ឍន៍យកម្មកសិកម្ម និងលើកកម្ពស់ការអភិវឌ្ឍធនធានទឹក និងការគ្រប់គ្រងធនធានស្រូវ	១. ផលិតភាពស្រូវកើនឡើង ២. ការដាំដុះមុខដំណាំដទៃទៀតកើនឡើង ៣. ផ្ទៃដីស្រែចម្រុះសម្រាប់មុខដំណាំទាំងអស់កើនឡើង	១.១. ទិន្នផលស្រូវជាមធ្យម កើនឡើងដល់ ៣,១០ តោន ក្នុង ១ ហិកតា (ប្រភព: របាយការណ៍ពាក់កណ្តាលអាណត្តិថ្នាក់កណ្តាលស្រូវកសិកម្ម ២០១៦) ២.១. សន្ទស្សន៍ពិភពកម្ពុជា កើនឡើងដល់ ៣៥% នៃផ្ទៃដីដាំដុះសរុប (ប្រភព: សូចនាករស្តុល នៃ ជយអជ ២០១៤-២០១៥) ៣.១. ផ្ទៃដីស្រែចម្រុះសម្រាប់មុខដំណាំទាំងអស់ កើនឡើងដល់ ១,៦៣៥ លានហិកតា (ប្រភព: សូចនាករស្តុល ៣.២ ថយអជ ២០១៤-២០១៥)
<b>វិស័យព្រៃឈើ<sup>២</sup></b> ការគ្រប់គ្រង និងការអភិរក្សព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងកំណើនម៉ាក្រូសេដ្ឋកិច្ច (១,៤% នៃផលិតផលក្នុងស្រុកសរុប)	១. ដីព្រៃឈើសមាមាត្រ និងផ្ទៃដីសរុបនៃប្រទេស ២. សហគមន៍ព្រៃឈើត្រូវបានកសាង និងបង្កើនចំនួន ៣. អភិព្រៃឈើឡើងវិញ	១.១. ៤៨,១១% នៃតម្លៃប្រាក់ប្រចាំឆ្នាំត្រូវបានចែករំលែកក្នុងឆ្នាំ ២០១៨ ២.១. សហគមន៍ព្រៃឈើថ្មីចំនួន ៤០ កន្លែង ត្រូវបានរៀបចំតាមរយៈ គ.ស.ក. ២.២. សហគមន៍ព្រៃឈើចំនួន ៤០ បានចុះកិច្ចព្រមព្រៀងជាមួយអង្គការអភិវឌ្ឍន៍ជាតិ ២.៣. ផែនការគ្រប់គ្រងព្រៃសហគមន៍ ចំនួន ៤០ បានទទួលការអនុម័តពីអង្គការអភិវឌ្ឍន៍ជាតិ ៣.១. អំពើព្រៃឈើជាមធ្យម ចំនួន ៥០ ០០០ ហិកតា ៣.២. កូនឈើ ១០ លានដើម ត្រូវបានចែករំលែកដល់សម្រាប់ការដាំឈើព្រៃ ៣.៣. បង្កើតកសិកម្ម ចំនួន ៤ កន្លែង
<b>វិស័យផលិតផល</b> ការគ្រប់គ្រង និងអភិរក្សធនធានផលិតផលប្រកប	១. ផលិតភាពស្រូវកើនឡើង និងការគ្រប់គ្រងធនធានស្រូវ	១.១. ផលិតភាពស្រូវកើនឡើងដល់ ៣,១០ តោន ក្នុង ១ ហិកតា (ប្រភព: របាយការណ៍ពាក់កណ្តាលអាណត្តិថ្នាក់កណ្តាលស្រូវកសិកម្ម ២០១៦)

២- សូចនាករតាមដានត្រូវបានកំណត់ដោយរដ្ឋបាលព្រៃឈើសម្រាប់អនុវត្ត និងតាមដាននិរន្តរភាព

លេខកំណត់ ២០១៤-២០១៥	ផែនការ ២០១៥-២០១៦	លទ្ធផល ២០១៥-២០១៦	
ដោយនិរន្តរភាព ដើម្បីសន្តិសុខស្បៀង និងសេដ្ឋកិច្ចសង្គម	២០១៥	២០១៥	
វិស័យមិន	១. កម្មវិធីសកម្មភាពមិនជាតិ ដែលផ្តល់អត្ថប្រយោជន៍ ដល់សន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ច- សង្គម និងការអភិវឌ្ឍសហគមន៍ ដែលរងផលប៉ះពាល់ដោយសារមីន/ស.ជ.ស	២. ផលិតផលការីវ័យក្រមុំប្រចាំឆ្នាំកើនឡើង ហើយនិង ការកើនឡើងនូវចំនួនកសិដ្ឋានការីវ័យក្រមុំ ដែលអនុវត្ត ការវិបាកល្អ	១.២. តំបន់អភិរក្សជលផលត្រូវបានគ្រប់គ្រងបានល្អ ។ តំបន់អភិរក្សជលផលចំនួន ១១៦.២៦២ ហិកតា ត្រូវបានគ្រប់គ្រងបានល្អនៅដំណាច់ឆ្នាំ ២០១៥
		៣. ក្រុមហ៊ុនកែច្នៃត្រីទ្រូងទ្រោមយូម និង យ៉ាងតិចចំនួន ១០ ត្រូវបានបញ្ជាក់អំពីការអនុវត្ត តាមគោលការណ៍អនាម័យល្អ ជាពិសេសនីតិវិធីសុវត្ថិភាពលើផល និងផលិតផលជលផល	១.៣. សហគមន៍ទេសាចចំនួន ១០០ មានដំណើរការល្អនៅដំណាច់ឆ្នាំ ២០១៥
		៤. គោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងសេវាកម្ម សម្រាប់អនុវត្តវិស័យជលផលមានភាពគ្រប់គ្រាន់ មានលក្ខណៈ សមស្រប និងបង្កភាពងាយស្រួល	២.១. ផលិតផលការីវ័យក្រមុំកើនឡើងដល់ ២៤៥.៤០០ តោន នៅដំណាច់ឆ្នាំ ២០១៥ (កើន ២០% ក្នុងមួយឆ្នាំ)
			២.២. ក្រុមហ៊ុនការីវ័យក្រមុំកំពុងប្រែក្លាយជាឯកជន និង យ៉ាងតិចចំនួន ២០ បានអនុវត្តការវិបាកល្អ នៅដំណាច់ឆ្នាំ ២០១៥
			៣.១. ក្រុមហ៊ុនកែច្នៃត្រីទ្រូងទ្រោមយូម និង យ៉ាងតិចចំនួន ១០ ត្រូវបានបញ្ជាក់អំពីការអនុវត្ត តាមគោលការណ៍អនាម័យល្អ ជាពិសេសនីតិវិធីសុវត្ថិភាពលើផល និងផលិតផលជលផល
		៣.២. ក្រុមហ៊ុនចំនួន ២ ធ្វើការនាំចេញផលិតផលជលផលត្រូវបានបញ្ជាក់ការវិភាគហេតុ និងចំណុចគ្រោះថ្នាក់ (HACCP)	
		៤.១. សហភាពអឺរ៉ុបលើកលែងភាគក្រហម ក្នុងការកើនឡើងការនាំផលិតផលជលផលត្រូវបានបញ្ជាក់ការលើក និងគ្មានការអនុញ្ញាតទៅសហភាពអឺរ៉ុប	
		១.១. រំដោះផ្ទៃដីដែលសង្ស័យមានមីន/ស.ជ.ស ឱ្យបានតិចបំផុត ៩ ០០០ ហិកតា ក្នុងមួយឆ្នាំ	
		១.២. ផ្ទៃដីដែលបានសម្អាតមិនទាន់រំដោះ ត្រូវបានប្រើប្រាស់ដោយអ្នកទទួលបានសម្រាប់ ការអភិវឌ្ឍជីវភាពរស់នៅ និងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផលិតផល	
		១.៣. រៀបចំវគ្គបណ្តុះបណ្តាលអំពីកម្មវិធីជីវិតសង្គម (MAPU)	
		២.១. ចំនួនផលិតផលគ្រោះដោយសារមីន/ស.ជ.ស ត្រូវបានកាត់បន្ថយ ១០០ នាក់ ក្នុងមួយឆ្នាំ	

<p>ល.រដ្ឋបាល៖ ២០១៩</p> <p>ល.រដ្ឋបាល៖ ២០១៩</p>	<p>ល.រដ្ឋបាល៖ ២០១៩</p> <p>ល.រដ្ឋបាល៖ ២០១៩</p>	<p>ល.រដ្ឋបាល៖ ២០១៩</p> <p>ល.រដ្ឋបាល៖ ២០១៩</p>
<p>៣. ជនរងគ្រោះដោយសារមិនត្រូវបានទទួលការពន្យល់ស្តីពីសិទ្ធិរបស់ពួកគេ និងទទួលបានសេវាកម្មដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់កិត្តិយស និងជីវភាពរស់នៅរបស់ពួកគេ</p>	<p>៣.១. ចុះអង្កេតអំពីកុណភាពនៃជីវភាពរស់នៅរបស់ជនរងគ្រោះឱ្យបានចំនួន ៥០០ ភូមិ</p> <p>៣.២. ជនបង្គោលរបស់អាជ្ញាធរមីនកម្ពុជា ត្រូវចូលរួមដងទឹកអន្តរជាតិ និងដើរតាមផ្លូវជាតិទាត់ក្នុងប្រសិទ្ធភាពនៃការលើកកម្ពស់គុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន/</p>	<p>៣.១. ចុះអង្កេតអំពីកុណភាពនៃជីវភាពរស់នៅរបស់ជនរងគ្រោះឱ្យបានចំនួន ៥០០ ភូមិ</p> <p>៣.២. ជនបង្គោលរបស់អាជ្ញាធរមីនកម្ពុជា ត្រូវចូលរួមដងទឹកអន្តរជាតិ និងដើរតាមផ្លូវជាតិទាត់ក្នុងប្រសិទ្ធភាពនៃការលើកកម្ពស់គុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន/</p>
<p>៣. ជនរងគ្រោះដោយសារមិនត្រូវបានទទួលការពន្យល់ស្តីពីសិទ្ធិរបស់ពួកគេ និងទទួលបានសេវាកម្មដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់កិត្តិយស និងជីវភាពរស់នៅរបស់ពួកគេ</p>	<p>៣.១. ចុះអង្កេតអំពីកុណភាពនៃជីវភាពរស់នៅរបស់ជនរងគ្រោះឱ្យបានចំនួន ៥០០ ភូមិ</p> <p>៣.២. ជនបង្គោលរបស់អាជ្ញាធរមីនកម្ពុជា ត្រូវចូលរួមដងទឹកអន្តរជាតិ និងដើរតាមផ្លូវជាតិទាត់ក្នុងប្រសិទ្ធភាពនៃការលើកកម្ពស់គុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន/</p>	<p>៣.១. ចុះអង្កេតអំពីកុណភាពនៃជីវភាពរស់នៅរបស់ជនរងគ្រោះឱ្យបានចំនួន ៥០០ ភូមិ</p> <p>៣.២. ជនបង្គោលរបស់អាជ្ញាធរមីនកម្ពុជា ត្រូវចូលរួមដងទឹកអន្តរជាតិ និងដើរតាមផ្លូវជាតិទាត់ក្នុងប្រសិទ្ធភាពនៃការលើកកម្ពស់គុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន/</p>



www.pheakdeylaw.com

លេខសម្គាល់	ឈ្មោះសមាជិក	លេខសម្គាល់សមាជិក
២១១៤-២១១៨	<p>សុវត្ថិភាពចរាចរណ៍ ពង្រឹងគុណភាពសាងសង់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ online</p> <p>២. គម្រោងកែលម្អបណ្តាញអគ្គិសនីជាតិ ÷ ក. គម្រោងពង្រីកខ្សែបណ្តាញក្នុងតំបន់</p> <p>ខ. គម្រោងពង្រីកខ្សែបណ្តាញក្នុងទីក្រុង</p>	<p>១. ៣. អនុវត្តគោលនយោបាយសម្រាប់សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងការដឹកជញ្ជូនសម្បូន ១.៤. ពង្រឹងគុណភាពសាងសង់ និងការធានា ១.៥. ពង្រឹងគម្រោងវិស័យដឹកជញ្ជូនសាធារណៈ ១.៦. ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីយានយន្ត online</p> <p>២. មុនឆ្នាំ ២០១៨ ÷</p> <p>ក. ១. សម្រេចការសាងសង់ខ្សែបណ្តាញសំខាន់ៗ : កណ្តាល-ព្រៃវែង (115KV), ស្ទឹងត្រែង-ក្រចេះ (230KV), ខ្សែបណ្តាញថែរក្សាបណ្តាញក្នុងតំបន់សេដ្ឋកិច្ចពិសេស (ប៉ោយប៉ែត, បាត់ដំបង, ព្រៃវែង, 115KV)</p> <p>ក. ២. ជំរុញគម្រោងថ្មីសំខាន់ៗ : បុទុមសាគរ-ចំការលូង (230KV, ព្រះសីហនុ)</p> <p>ខ. ១. សម្រេចការសាងសង់ខ្សែបណ្តាញសំខាន់ៗ : ភាគខាងជើងភ្នំពេញ-ប្រជ័យជ័យ-ភាគខាងកើតភ្នំពេញ-ភាគខាងត្បូងភ្នំពេញ (230KV)</p> <p>ខ. ២. ជំរុញគម្រោងថ្មីសំខាន់ៗ : ទួលគោក-សួនច្បារសម្តេច ហ៊ុន សែន - ពហុកីឡាដ្ឋានជាតិអូឡាំពិក- NCC (115KV, 230KV)</p>
<p>បញ្ហាប្រឈម - ការអភិវឌ្ឍសាងសង់ និងការងារ - អនុវត្តគោលនយោបាយសម្រាប់សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងការដឹកជញ្ជូនសម្បូន កាត់បន្ថយការកកស្ទះចរាចរណ៍ និងអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ online</p> <p>១. ៣. អនុវត្តគោលនយោបាយសម្រាប់សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងការដឹកជញ្ជូនសម្បូន ១.៤. ពង្រឹងគុណភាពសាងសង់ និងការធានា ១.៥. ពង្រឹងគម្រោងវិស័យដឹកជញ្ជូនសាធារណៈ ១.៦. ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីយានយន្ត online</p> <p>២. មុនឆ្នាំ ២០១៨ ÷</p> <p>ក. ១. សម្រេចការសាងសង់ខ្សែបណ្តាញសំខាន់ៗ : កណ្តាល-ព្រៃវែង (115KV), ស្ទឹងត្រែង-ក្រចេះ (230KV), ខ្សែបណ្តាញថែរក្សាបណ្តាញក្នុងតំបន់សេដ្ឋកិច្ចពិសេស (ប៉ោយប៉ែត, បាត់ដំបង, ព្រៃវែង, 115KV)</p> <p>ក. ២. ជំរុញគម្រោងថ្មីសំខាន់ៗ : បុទុមសាគរ-ចំការលូង (230KV, ព្រះសីហនុ)</p> <p>ខ. ១. សម្រេចការសាងសង់ខ្សែបណ្តាញសំខាន់ៗ : ភាគខាងជើងភ្នំពេញ-ប្រជ័យជ័យ-ភាគខាងកើតភ្នំពេញ-ភាគខាងត្បូងភ្នំពេញ (230KV)</p> <p>ខ. ២. ជំរុញគម្រោងថ្មីសំខាន់ៗ : ទួលគោក-សួនច្បារសម្តេច ហ៊ុន សែន - ពហុកីឡាដ្ឋានជាតិអូឡាំពិក- NCC (115KV, 230KV)</p>	<p>១. ៣. អនុវត្តគោលនយោបាយសម្រាប់សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងការដឹកជញ្ជូនសម្បូន ១.៤. ពង្រឹងគុណភាពសាងសង់ និងការធានា ១.៥. ពង្រឹងគម្រោងវិស័យដឹកជញ្ជូនសាធារណៈ ១.៦. ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីយានយន្ត online</p> <p>២. មុនឆ្នាំ ២០១៨ ÷</p> <p>ក. ១. សម្រេចការសាងសង់ខ្សែបណ្តាញសំខាន់ៗ : កណ្តាល-ព្រៃវែង (115KV), ស្ទឹងត្រែង-ក្រចេះ (230KV), ខ្សែបណ្តាញថែរក្សាបណ្តាញក្នុងតំបន់សេដ្ឋកិច្ចពិសេស (ប៉ោយប៉ែត, បាត់ដំបង, ព្រៃវែង, 115KV)</p> <p>ក. ២. ជំរុញគម្រោងថ្មីសំខាន់ៗ : បុទុមសាគរ-ចំការលូង (230KV, ព្រះសីហនុ)</p> <p>ខ. ១. សម្រេចការសាងសង់ខ្សែបណ្តាញសំខាន់ៗ : ភាគខាងជើងភ្នំពេញ-ប្រជ័យជ័យ-ភាគខាងកើតភ្នំពេញ-ភាគខាងត្បូងភ្នំពេញ (230KV)</p> <p>ខ. ២. ជំរុញគម្រោងថ្មីសំខាន់ៗ : ទួលគោក-សួនច្បារសម្តេច ហ៊ុន សែន - ពហុកីឡាដ្ឋានជាតិអូឡាំពិក- NCC (115KV, 230KV)</p>	<p>១. ៣. អនុវត្តគោលនយោបាយសម្រាប់សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងការដឹកជញ្ជូនសម្បូន ១.៤. ពង្រឹងគុណភាពសាងសង់ និងការធានា ១.៥. ពង្រឹងគម្រោងវិស័យដឹកជញ្ជូនសាធារណៈ ១.៦. ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីយានយន្ត online</p> <p>២. មុនឆ្នាំ ២០១៨ ÷</p> <p>ក. ១. សម្រេចការសាងសង់ខ្សែបណ្តាញសំខាន់ៗ : កណ្តាល-ព្រៃវែង (115KV), ស្ទឹងត្រែង-ក្រចេះ (230KV), ខ្សែបណ្តាញថែរក្សាបណ្តាញក្នុងតំបន់សេដ្ឋកិច្ចពិសេស (ប៉ោយប៉ែត, បាត់ដំបង, ព្រៃវែង, 115KV)</p> <p>ក. ២. ជំរុញគម្រោងថ្មីសំខាន់ៗ : បុទុមសាគរ-ចំការលូង (230KV, ព្រះសីហនុ)</p> <p>ខ. ១. សម្រេចការសាងសង់ខ្សែបណ្តាញសំខាន់ៗ : ភាគខាងជើងភ្នំពេញ-ប្រជ័យជ័យ-ភាគខាងកើតភ្នំពេញ-ភាគខាងត្បូងភ្នំពេញ (230KV)</p> <p>ខ. ២. ជំរុញគម្រោងថ្មីសំខាន់ៗ : ទួលគោក-សួនច្បារសម្តេច ហ៊ុន សែន - ពហុកីឡាដ្ឋានជាតិអូឡាំពិក- NCC (115KV, 230KV)</p>



លទ្ធផល ២០១៤-២០១៥	ផែនការប្រតិបត្តិ ២០១៥-២០១៥	ស្ថានភាពសម្រាប់ឆ្នាំ ២០១៥-២០១៥
<b>ការអភិវឌ្ឍន៍វិស័យឯកជន</b>  ១. ធ្វើសាមញ្ញកម្មនីតិវិធីតាមប្រក្រតីផែន និង ការបង្កើនតម្លាភាព នៃការអនុវត្តច្បាប់ ពាណិជ្ជកម្ម និងច្បាប់វិនិយោគ  ២. បរិស្ថានធុរកិច្ចមានភាពត្រូវប្រសើរឡើង ដែលជាលទ្ធផល នៃការកែទម្រង់ក្របខ័ណ្ឌ គតិយុត្តិ  ៣. ការធ្វើឱ្យប្រសើរឡើងនូវអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីជួយនូវក្រុមហ៊ុន និង សង្វាក់តម្លៃជាលកល  ៤. ការអភិវឌ្ឍន៍យន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន តាមរយៈការអនុវត្តគោលនយោបាយ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់ ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ឆ្នាំ ២០១៦-២០២០	  ១. ការដាក់ឱ្យដំណើរការភ្នាក់ងារសំខាន់ៗតាមប្រក្រតីផែន ប្រក្រតីនៅតាមប្រក្រតីផែននិងក្របខ័ណ្ឌភាព និងកែលម្អ ការបំពេញបែបបទ ទាំងពេលវេលា ទាំងចំណាយ  ២. បង្កើនការវិនិយោគក្នុងស្រុក ហើយចំនួនការងារជាច្រើន ត្រូវបានបង្កើតឡើង  ៣. ការអនុវត្តកម្មវិធីអភិវឌ្ឍន៍អ្នកផ្គត់ផ្គង់ ដើម្បីបង្កើន សមត្ថភាព អ្នកផ្គត់ផ្គង់អាជីវកម្មខ្នាតតូច និងមធ្យម និងភាពប្រកួតប្រជែង  ៤. បង្កើតយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយផ្អែកលើបរិស្ថាន និងរួមបញ្ចូលក្របខ័ណ្ឌគតិយុត្តិ ក្របខ័ណ្ឌស្តីពីនីតិវិធី និងយន្តការហិរញ្ញវត្ថុ	  ១.១. បញ្ចប់ការបង្កើន និងបញ្ចូលប្រព័ន្ធស្វ័យប្រវត្តិបន្ថែម ដូចជា កិច្ចដំណើរការដោយស្វ័យប្រវត្តិ នៅធនាគារអនាម័យ និងភូមិភាគបញ្ចប់និវត្តន៍បានជាតិព័ត៌មានពាណិជ្ជកម្ម កម្ពុជា គឺត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំតាមបទប្បញ្ញត្តិ ស្តីពីសេវាកម្ម និងការវិនិយោគ ហើយ សមាសភាពគន្លឹះនានានៃបញ្ហាតែមួយជាតិ ត្រូវបានរៀបចំ  ២.១. លេខរៀងចំណាត់ថ្នាក់ធុរកិច្ចមានភាពប្រសើរឡើងដោយចន្លោះ ១០ ថ្នាក់ ឬលើ ២% ក្នុងការធ្វើឱ្យមានភាពល្អប្រសើរឡើងពីមុនទៅកាន់ក្រុមផែនព័ន្ធ  ៣.១. ចំនួននៃកិច្ចសន្យាជាមួយ MNES កើនឡើង ១០% ដោយអ្នកផ្គត់ផ្គង់កម្ពុជា  ៤.១. ភាពងាយស្រួលក្នុងការអភិវឌ្ឍគម្រោង ត្រូវបានរៀបចំឡើង ។ ៤.២. គម្រោងសាកល្បងភាពជាដៃគូ រវាងរដ្ឋ និងឯកជន ចំនួន ២- ៣ ត្រូវបានរៀបចំក្នុងក្របខ័ណ្ឌ ភាពងាយស្រួលក្នុងការអភិវឌ្ឍគម្រោង  ១៤-១៥. ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលនឹងធានាបាននូវការប្រកួតប្រជែងក្នុងទីផ្សារពេលកម្ម ក្នុងតំបន់ដែលកាន់តែប្រសើរឡើង តាមរយៈបង្កើនការបង្កើនកម្រិតបន្ថែម ២) ការរៀបចំក្របខ័ណ្ឌគតិយុត្តិ និងកសាង ស្ថាប័នអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលធ្វើឱ្យមានការបង្កើនកម្រិតជំនាញ និងការបង្កើនកម្រិត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនាក់ទំនង ។ ក្នុងការបំពេញកិច្ចការនេះមាន៖ ក) ការគ្រប់គ្រង និងការលើកកម្ពស់វិស័យអប់រំវិទ្យាសាស្ត្រ

ប្រភេទការងារ	ឆ្នាំទី១៧ ២០១៤-២០១៥	ឆ្នាំទី១៧ ២០១៥-២០១៦	សរុបឆ្នាំទី១៧ ២០១៤-២០១៦
<p><b>វិស័យកសិកម្ម</b></p> <p>អត្រាបញ្ចប់ការសិក្សានៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ជាមួយនឹងលទ្ធផលសិក្សាល្អប្រសើរ</p>	<p>១. អត្រាសិល្បធិកម្មនៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ពី៩៧,៥៧% ទៅ ៩៧,៥៨%</p> <p>២. អត្រាបញ្ចប់ការសិក្សានៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ពី៩៧,៥៧% ទៅ ៩៧,៥៨%</p>	<p>១. អត្រាសិល្បធិកម្មនៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ពី៩៧,៥៧% ទៅ ៩៧,៥៨%</p> <p>២. អត្រាបញ្ចប់ការសិក្សានៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ពី៩៧,៥៧% ទៅ ៩៧,៥៨%</p>	<p>១. អត្រាសិល្បធិកម្មនៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ពី៩៧,៥៧% ទៅ ៩៧,៥៨%</p> <p>២. អត្រាបញ្ចប់ការសិក្សានៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ពី៩៧,៥៧% ទៅ ៩៧,៥៨%</p>
<p><b>វិស័យសុខាភិបាល</b></p> <p>ប្រព័ន្ធសុខាភិបាលជាតិមានដំណើរការល្អ និង ធានាបាននូវសុខភាព បង្កើតបាននូវលទ្ធផលល្អប្រសើរ លើផ្នែកអនាម័យ សុខភាព អាហារូបត្ថម្ភ និងសុខភាព បង្កើតបាននូវលទ្ធផលល្អប្រសើរ ពីសេសជំនឿក្រីក្រ និងជនងាយរងគ្រោះ ជ្រុល និងកុមារ</p>	<p>១. ធ្វើឱ្យប្រសើរឡើងនូវសុខភាពបង្កបង្កើន សុខភាពមាតា កុមារ និងទារក តាមរយៈការពង្រឹងគុណភាព និងភាពស័ក្តិសិទ្ធិនៃសេវាថែទាំសុខភាពតាមរយៈ ក. ពង្រីកការប្រើប្រាស់បណ្តុះបណ្តាលសម្រាប់បង្កើន ឱ្យមានសុខាភិបាលប្រកបដោយគុណភាព និង ខ. ពង្រីកសេវាថែទាំសុខភាពប្រកបដោយគុណភាព ក៏ដោយ</p> <p>២. ធ្វើឱ្យប្រសើរឡើងនូវសុខភាពអាហារូបត្ថម្ភ តាមរយៈ បង្កើនការផ្តល់ប្រឹក្សាអំពីការបំបៅដោះកូនដោយទឹកដោះ ម្តាយតែមួយគត់ និងការផ្តល់អាហារូបត្ថម្ភសមស្រប</p>	<p>១. ធ្វើឱ្យប្រសើរឡើងនូវសុខភាពបង្កបង្កើន សុខភាពមាតា កុមារ និងទារក តាមរយៈការពង្រឹងគុណភាព និងភាពស័ក្តិសិទ្ធិនៃសេវាថែទាំសុខភាពតាមរយៈ ក. ពង្រីកការប្រើប្រាស់បណ្តុះបណ្តាលសម្រាប់បង្កើន ឱ្យមានសុខាភិបាលប្រកបដោយគុណភាព និង ខ. ពង្រីកសេវាថែទាំសុខភាពប្រកបដោយគុណភាព ក៏ដោយ</p> <p>២. ធ្វើឱ្យប្រសើរឡើងនូវសុខភាពអាហារូបត្ថម្ភ តាមរយៈ បង្កើនការផ្តល់ប្រឹក្សាអំពីការបំបៅដោះកូនដោយទឹកដោះ ម្តាយតែមួយគត់ និងការផ្តល់អាហារូបត្ថម្ភសមស្រប</p>	<p>១. អត្រាសិល្បធិកម្មនៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ពី៩៧,៥៧% ទៅ ៩៧,៥៨%</p> <p>២. អត្រាបញ្ចប់ការសិក្សានៅកម្រិតអប់រំមូលដ្ឋាន កើនឡើង ពី៩៧,៥៧% ទៅ ៩៧,៥៨%</p>

<p>លទ្ធផល ២០១៤-២០១៥</p>	<p>គោលដៅ ២០១៤-២០១៥</p>	<p>លទ្ធផល ២០១៤-២០១៥</p>
<p><b>ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ</b></p> <p>បង្កើនការគ្របដណ្តប់ និងប្រើប្រាស់សេវាទឹកស្អាត និងអនាម័យដែលមានការកែលម្អនៅតំបន់ជនបទ ។</p> <p>គោលដៅរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP)</p> <ul style="list-style-type: none"> <li>• ប្រជាជននៅជនបទចំនួន ៦០% មានបង្គន់អនាម័យដែលមានការកែលម្អប្រើប្រាស់</li> <li>• ប្រជាជនចំនួន ៦០% មានលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានការកែលម្អ</li> </ul>	<p>១. សមត្ថភាពស្ថាប័នត្រូវបានពង្រឹងសម្រាប់ផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ</p> <p>២. ធនធានហិរញ្ញវត្ថុ ត្រូវបានបង្កើនសម្រាប់ការអនុវត្តផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ</p>	<p>១.១. សមត្ថភាពរបស់ក្រុមប្រឹក្សា និងមន្ទីរអភិវឌ្ឍន៍ជនបទក្នុងការធ្វើផែនការ ការរៀបចំថវិកា ការអនុវត្ត និងការត្រួតពិនិត្យ ត្រូវបានពង្រឹង</p> <p>ទិន្នន័យគោល កម្រិតមូលដ្ឋាន គោលដៅឆ្នាំ ២០១៥ កម្រិតខ្ពស់</p> <p>១.២. មុខងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទត្រូវបានពង្រឹងនៅរដ្ឋបាលថ្នាក់ស្រុក ទិន្នន័យគោល រដ្ឋបាលថ្នាក់ស្រុកមានអាណត្តិធ្វើការលើការដោះស្រាយផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទទេ</p> <p>គោលដៅឆ្នាំ ២០១៥ រដ្ឋបាលថ្នាក់ស្រុកមានអាណត្តិធ្វើការលើការដោះស្រាយផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទ ដែលជាផ្នែកមួយនៃការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន</p> <p>២.១. ថវិកាសម្រាប់ការដោះស្រាយផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទត្រូវបានបង្កើនដល់ចំនួនដែលចាំបាច់សម្រាប់ការអនុវត្តផែនការសកម្មភាពជាតិ (របាយការណ៍របស់រាជរដ្ឋាភិបាល និងការសិក្សាពីកម្រិតវិនិយោគរបស់ដៃគូអភិវឌ្ឍន៍)</p> <p>ទិន្នន័យគោល N/D គោលដៅឆ្នាំ ២០១៥ &gt;80%</p> <p>២.២. អត្រាប្រើថវិកាច្រើនបំផុតសម្រាប់ការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការដោះស្រាយផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទត្រូវបានបង្កើន (របាយការណ៍ថវិកានៃក្រសួងអភិវឌ្ឍន៍ជនបទ)</p> <p>ទិន្នន័យគោល N/D គោលដៅឆ្នាំ ២០១៥ &gt;80%</p> <p>២.៣. ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (SNA) ត្រូវបានវិភាគសម្រាប់ការដោះស្រាយផ្គត់ផ្គង់ទឹកស្អាត និង</p>

<p>សម្រាប់រយៈពេល ២០១៤-២០១៨</p>	<p>រយៈពេល ២០១៧-២០១៨</p>	<p>សម្រាប់រយៈពេល ២០១៧-២០១៨</p>
<p>លើកកម្ពស់អនាម័យនៅជនបទ (របាយការណ៍ថវិកា និងវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ)</p> <p>ទិន្នន័យគោល ០</p> <p>គោលដៅឆ្នាំ ២០១៨ វិភាគថវិកាដល់ ៥០ ស្រុក សម្រាប់ការងារផ្គត់ផ្គង់ទឹកស្អាតនៅជនបទ និង ១០០ ស្រុក សម្រាប់ការលើកកម្ពស់អនាម័យនៅជនបទ</p> <p>៣.១. ភាគរយនៃគ្រួសារនៅជនបទទទួលបានសេវាផ្គត់ផ្គង់ទឹកដែលមានការកែលម្អ (CSES)</p> <p>ទិន្នន័យគោល ៤១,៦ %</p> <p>គោលដៅឆ្នាំ ២០១៨ ៦០ %</p> <p>៣.២. ភាគរយនៃគ្រួសារក្រីក្រនៅជនបទទទួលបានសេវាផ្គត់ផ្គង់ទឹកដែលមានការកែលម្អ (CSES)</p> <p>ទិន្នន័យគោល ៤១,៦ %</p> <p>គោលដៅឆ្នាំ ២០១៨ ៦០ %</p> <p>៤.១. ភាគរយនៃគ្រួសារនៅជនបទប្រើប្រាស់បង្គន់អនាម័យ ដែលមានការកែលម្អ (CSES)</p> <p>ទិន្នន័យគោល ៤០,៩ %</p> <p>គោលដៅឆ្នាំ ២០១៨ ៦០ %</p> <p>៤.២. ភាគរយនៃគ្រួសារក្រីក្រនៅជនបទប្រើបង្គន់អនាម័យ ដែលមានការកែលម្អ (CSES)</p> <p>ទិន្នន័យគោល ១៩ %</p> <p>គោលដៅឆ្នាំ ២០១៨ ៥៣ %</p> <p>៤.៣. ចំនួនឃុំទទួលបានវិញ្ញាបនបត្រការបញ្ចប់បានការបន្ថែមរដ្ឋបាលសាធារណការ</p> <p>(របាយការណ៍ក្រសួងអភិវឌ្ឍន៍ជនបទ)</p> <p>ទិន្នន័យគោល ៨%</p> <p>គោលដៅឆ្នាំ ២០១៨ ៥០%</p>	<p>៣. កំណើនការទទួលបានសេវាផ្គត់ផ្គង់ទឹកដែលមានការកែលម្អ</p> <p>ប្រកបដោយនិរន្តរភាពនៅជនបទ</p> <p>៤. កំណើនការប្រើប្រាស់បង្គន់អនាម័យដែលមានការកែលម្អ</p> <p>ប្រកបដោយនិរន្តរភាពនៅជនបទ</p>	

លទ្ធផល ២០១៤-២០១៥	ពេលវេលា ២០១៤-២០១៥	លទ្ធផលជាតិប្រជាជន ២០១៤-២០១៥
	៥. កំណើនការផ្លាស់ប្តូរវិធានការកាត់បន្ថយអនាម័យ និងទឹក	<p>៥.១. ភាគរយនៃគ្រួសារមានបរិក្ខារលាងសម្អាតដៃ (CDHS/CSES) ទិន្នន័យគោល ៤៤% គោលដៅឆ្នាំ ២០១៥ ៨០%</p> <p>៥.២. ភាគរយនៃគ្រួសារដែលបានប្រើប្រាស់វិធីបន្តទឹកសមស្រប (CSES) ទិន្នន័យគោល ៧០% គោលដៅឆ្នាំ ២០១៥ ៨០%</p>
ជម្ងឺអេដស៍ ការឆ្លងមេរោគអេដស៍ថ្មី និងការស្លាប់ដែល ទាក់ទងនឹងជម្ងឺអេដស៍ ត្រូវបានកាត់បន្ថយ ហើយការគ្របដណ្តប់ការប្រើប្រាស់ឱសថ ប្រឆាំងមេរោគអេដស៍នឹងត្រូវបង្កើនដល់ ៩០% នៅឆ្នាំ ២០១៥ (ដោយមិនរាប់បញ្ចូលករណី វិនិច្ឆ័យនៃការរាប់ចំនួនករណីកា CD4)	<p>១. អន្តរាគមន៍លើប្រជាជនប្រឈមមុខខ្ពស់ (MARPs) បានគ្របដណ្តប់ ៨០%</p> <p>២. ភាគរយនៃអ្នកជំងឺអេដស៍ ដែលទទួលបាននិស្សន្ទសញ្ញា មេរោគអេដស៍ (ART) (ដោយមិនរាប់បញ្ចូលករណីវិនិច្ឆ័យ នៃការរាប់ចំនួនករណីកា CD4)</p>	<p>១.១. ភាគរយនៃការគ្របដណ្តប់អន្តរាគមន៍ ដោយផ្តល់កញ្ចប់សេវាកម្មវិធីបង្ការមេរោគអេដស៍ លើអ្នកចាក់គ្រឿងញៀន (PWID) គោលដៅឆ្នាំ ២០១៥ ៦០% គោលដៅឆ្នាំ ២០១៥ ៦៥%</p> <p>១.២. ភាគរយនៃគ្រួសារស្រឡាញ់ប្រុស ដែលមានការប្រព្រឹត្តិប្រកបដោយគ្រោះថ្នាក់ទទួល ក) ព័ត៌មានអំពីស្តីពីជម្ងឺអេដស៍ ខ) ស្រាមអនាម័យ យ៉ាងតិចបានបង្កើនក្នុងមួយត្រីមាស គោលដៅឆ្នាំ ២០១៥ ៧៥% គោលដៅឆ្នាំ ២០១៥ ៨០%</p> <p>១.៣. ភាគរយនៃស្ត្រីក្នុងសេវាកម្មសាងសង់ប្រាសាទ ដែលទទួល ក) ព័ត៌មានអំពីស្តីពីជម្ងឺអេដស៍ ខ) ស្រាមអនាម័យ យ៉ាងតិចបានបង្កើនក្នុងមួយត្រីមាស គោលដៅឆ្នាំ ២០១៥ ៨៥% គោលដៅឆ្នាំ ២០១៥ ៩០%</p> <p>២.១. ភាគរយនៃអ្នកជំងឺអេដស៍ពេញវ័យ (អាយុលើសពី ១៥ ឆ្នាំ) ដែលទទួលបាននិស្សន្ទសញ្ញា មេរោគអេដស៍ (ART) ធៀបនឹងអ្នកជំងឺអេដស៍ពេញវ័យទាំងអស់ គោលដៅឆ្នាំ ២០១៥ ៨០% គោលដៅឆ្នាំ ២០១៥ ៨៥%</p> <p>ខ) ភាគរយនៃអ្នកជំងឺអេដស៍ជាមុន (អាយុតិចជាង ១៥ ឆ្នាំ) ដែលទទួលបាននិស្សន្ទសញ្ញា មេរោគអេដស៍ (ART) ធៀបនឹងអ្នកជំងឺអេដស៍កុមារទាំងអស់</p>

លេខរៀង ២០១៥-២០១៨	ឈ្មោះ ២០១៧-២០១៨	ស្ថានភាព ២០១៧-២០១៨
	៣. ការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ដំបូងដែលមាននិរន្តរភាព ដោយមានការអនុវត្តផ្តល់ថវិកាជាតិការពារត្រីមាស និងដោយមានការរៀបចំផែនការចម្បង ដើម្បីធានានិរន្តរភាព	<p>គោលដៅឆ្នាំ ២០១៧ ៩៥% គោលដៅឆ្នាំ ២០១៨ ៩៥%</p> <p>៣.១. បរិមាណថវិកាជាតិចំពោះការឆ្លើយតបនឹងមេរោគអេដស៍ គោលដៅឆ្នាំ ២០១៧ ១១ លានដុល្លារអាមេរិក គោលដៅឆ្នាំ ២០១៨ ១២ លានដុល្លារអាមេរិក</p> <p>៣.២. ក្រុមការងារបច្ចេកទេសស្តីពីការងារនិរន្តរភាពការរៀបចំផែនការចម្បង និងចាត់ចែងកិច្ច ប្រជុំច្រើនដង ដើម្បីធានាអោយមានចលនាធនធានក្នុងស្រុក ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ ធានាថាការឆ្លើយតបនឹងមេរោគអេដស៍ដោយមាននិរន្តរភាព</p>
<p>ការគាំពារសង្គម សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ</p> <p>ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និង ប្រព័ន្ធគាំពារសង្គមសម្រាប់ជនក្រីក្រ អន្តរាគមន៍ ស្បៀង និងជនងាយរងគ្រោះ នៅក្នុងតំបន់ បានលើកកម្ពស់ តាមរយៈប្រសិទ្ធភាព នៃការ សម្របសម្រួល និងប្រព័ន្ធនៃការផ្តល់សេវា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ</p>	<p>១. យុទ្ធសាស្ត្រនានា ដើម្បីប្រសិទ្ធភាព និងសកម្មភាពសម្រប សម្រួល សុខដុមនីយកម្ម និងការចូលរួមពិភពលោក ដើម្បី ឆ្ពោះទៅរកការបញ្ចប់ភាពស្រុកឃ្លាន និងលុបបំបាត់គ្រប់ ទម្រង់នៃបញ្ហាអាហារូបត្ថម្ភនៅឆ្នាំ ២០៣០ (SDG2) ត្រូវបានយកទៅអនុវត្ត នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ</p>	<p>១.១. ការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បីឆ្ពោះទៅរកគោលដៅសន្តិសុខស្បៀង និងអាហារូបត្ថម្ភសកល (ចលនាបង្កើនកិច្ចសហប្រតិបត្តិការ អាហារូបត្ថម្ភពិភពលោក ផែនការសកម្មភាពជាតិស្តីពី គំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយភាពស្រុកឃ្លានឱ្យដល់កម្រិតសូន្យ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព) ត្រូវបានយកមកប្រើប្រាស់ជាគោលដៅយុទ្ធសាស្ត្រ ផែនការវិនិយោគជាតិ ជាមួយនឹងការបង្កើតឱ្យមានយន្តការយុទ្ធសាស្ត្រសម្រាប់កម្រិតខ្ពស់</p> <p>១.២. ផែនការ គោលដៅ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបាន អនុវត្តជាប្រចាំ ដែលមានលក្ខណៈជាការសម្របសម្រួល និងសហប្រតិបត្តិការស្រប តាមវិស័យអាទិភាព</p> <p>១.៣. ការចែករំលែកចំណេះដឹង ប្រើប្រាស់ធនធាន និងវឌ្ឍនភាពការងារ គឺដើម្បីសម្រេចបាន គោលដៅសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងជាអាទិភាពក្នុងការវាស់វែង បង្កើតឯកសារ និងទិន្នន័យប្រកបដោយតម្លាភាព និងគណនេយ្យភាព</p>
២.	ក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម ត្រូវបានអនុវត្ត និង	២.១. អភិបាលកិច្ចគាំពារសង្គមត្រូវបានជ្រើសរើស :

លេខសំណួរ ២០១៤-២០១៨	រដ្ឋបាល ២០១៧-២០១៨	លេខសំណួរ ២០១៧-២០១៨
	អនុវត្តដោយមានយន្តការអនុវត្ត និងអភិបាលកិច្ច	<ul style="list-style-type: none"><li>- ក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម ត្រូវបានអនុម័តដោយគណៈអង្គប្រឹក្សា</li><li>- ក្រុមប្រឹក្សាជាតិគាំពារសង្គម និងត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យ</li><li>- ច្បាប់គាំពារសង្គមត្រូវបានរៀបចំ</li></ul> <p>២.២. ការបង្កើតប្រព័ន្ធគ្រប់គ្រងសេវាសង្គម</p> <ul style="list-style-type: none"><li>- កម្មវិធីជាតិសង្គមមានសង្គម ត្រូវបានក្រោង និងអនុម័តតាមកិច្ចព្រមព្រៀងលើយន្តការអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ</li><li>- ចំនួនអ្នកទទួលបានផលដែលទទួលបានការគាំទ្រពីកម្មវិធីសង្គមមានសង្គមរបស់រាជរដ្ឋាភិបាល</li><li>- ការសិក្សាអំពីកម្មវិធីផ្តល់អាហារនៅសាលារៀនលើប្រព័ន្ធភាព និងភាពស័ក្តិសិទ្ធិសម្រាប់ការពង្រីកសក្តានុពលភាព</li><li>- ចំនួនអ្នកទទួលបានផលពីកម្មវិធីអាហារូបករណ៍នៅសាលារៀន</li><li>- គោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលអប់រំបច្ចេកទេសវិជ្ជាជីវៈត្រូវបានរៀបចំ</li><li>- ចំនួនអ្នកទទួលបានផលពីជំនួយសម្រាប់អ្នកមានពិការភាព</li><li>- ចំនួននៃការធ្វើបច្ចុប្បន្នភាពបញ្ជីអត្តសញ្ញាណកម្មត្រូវបានកំណត់</li><li>- ផែនការផ្តល់វិញ្ញាបនបត្រឱ្យបានលើជំនួយសង្គម</li></ul> <p>២.៣. ការចំណាយលើកម្មវិធីធានារ៉ាប់រងសង្គមត្រូវបានកំណត់</p>

លេខកូដ	ឈ្មោះ	សមាគមយើង
២០១៤-២០១៥	២០១៥-២០១៦	២០១៦-២០១៧
<b>សមាគមយើង</b> ការពង្រឹងបរិយាកាសសម្រាប់ការលើកកម្ពស់ សមាគមយើង និងពង្រឹងភាពអង្គភាពដល់ស្ត្រី តាមរយៈការពង្រឹងយន្តការជាតិ ព្រមទាំងការ តែង និងអនុវត្តគោលនយោបាយ និងកម្មវិធីជាតិ ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី ការពង្រឹង ភាពអង្គភាពផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងស្ត្រី ក្នុងភាពជាអ្នកដឹកនាំ នៅគ្រប់កម្រិត	១. ផែនការនីតិវិធី ៤ និងគោលនយោបាយជាតិស្តីពី សមាគមយើង ត្រូវបានអនុវត្តដោយស្ថិតភាពជាមួយការធ្វើ មូលដ្ឋាននីតិវិធីនានាដែលអភិវឌ្ឍន៍ប្រកបដោយចីរភាព និងតាមរយៈប្រសិទ្ធភាពរបស់យន្តការជាតិ និងបាន ហិរញ្ញប្បទានអន្តរជាតិ និងជាតិសម្រាប់សមាគមយើង ២. អភិបាលកិច្ចនៃ ២ ស្តីពីការពង្រឹងភាពអង្គភាពផ្នែក សេដ្ឋកិច្ចដល់ស្ត្រី និងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីបានដំណើរការ ពេញលេញ រួមទាំងការគាំទ្រដល់ស្ថាប័ន និងការបង្កើត និងអនុវត្តកម្មវិធី	១.១. អភិបាលកិច្ចនីតិវិធី ៤ ស្តីពីសមាគមយើង (ពេញនិយមនាម្បាយ) ធ្វើឱ្យសមាគមយើង បានដំណើរការ និងប្រតិបត្តិការពេញលេញ ១.២. យុទ្ធសាស្ត្រ និងសកម្មភាពនីតិវិធីនានា ៥ និងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី បានដាក់ចេញក្នុងដំណើរការប្រតិបត្តិ និងចំណាយប្រាក់ក្រសួង ស្ថាប័ន ព្រមទាំងបានអនុវត្ត និងតាមដាន ។ ១.៣. សេចក្តីព្រាងគោលនយោបាយ ស្តីពីសមាគមយើង បានកែសម្រួលបញ្ចប់ និងអនុម័ត ដោយគណៈរដ្ឋមន្ត្រី ២.១. អភិបាលកិច្ចនីតិវិធី ២ ស្តីពីការពង្រឹងភាពអង្គភាពផ្នែកសេដ្ឋកិច្ចដល់ស្ត្រី បានពង្រឹង និងមាន ធនធានអនុវត្ត ២.២. អភិបាលកិច្ចនីតិវិធី ២ នៃផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី បានពង្រឹង និងមានធនធានអនុវត្ត ព្រមទាំងបានបង្កើតយន្តការក្នុងការតាមដានដំណើរការ ៣.១. សមាមាត្រស្ត្រី ក្នុងថ្នាក់សេចក្តីសម្រេចក្នុងវិស័យមុខងារសាធារណៈ (ថ្នាក់ប្រធានការិយាល័យ ដល់ថ្នាក់អគ្គនាយក) មានការកើនឡើងពី ១៩% ក្នុងឆ្នាំ ២០១២ ដល់ ២២% នៅឆ្នាំ ២០១៥ ៣.២. សមាមាត្រស្ត្រី ក្នុងប្រព័ន្ធតុលាការ មានការកើនឡើងពី ១៧% នៅ ២០១២ ក្នុងឆ្នាំ ២០១៥ និងស្ត្រីជាមេធាវី មានការកើនឡើងពី ១៤% ក្នុងឆ្នាំ ២០១៤ នៅ ១៥% ក្នុងឆ្នាំ ២០១៥ ៣.៣. សមាមាត្រស្ត្រីជាបេក្ខជន ក្នុងបញ្ជីបោះឆ្នោតនៅថ្នាក់ជាតិ មានការកើនឡើងពី ១៩% នៅ ២៥% នៅឆ្នាំ ២០១៥ និងថ្នាក់ក្រោមជាតិ មានការកើនឡើងពី ២៥% នៅ ៣០% នៅឆ្នាំ ២០១៥ ៣.៤. អភិបាលកិច្ចនីតិវិធី ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច បានបង្កើត និងមាន ធនធានអនុវត្ត



## 2017-2018 Joint Monitoring Indicators (JMIs)

The Royal Government's vision for the fifth mandate and beyond, based on the Rectangular Strategy – Phase III (para 10) "is to build a Cambodian society which is peaceful with political stability, security and social order; a prosperous nation with long-term economic growth, sustainable and equitable development, enhanced livelihoods of people, and reduced poverty incidence; a society which is committed to environmental protection, enhanced culture and national identity which firmly adheres to the principles of multi-party democracy and shows respect for human rights and dignity; and an advanced society with well-connected social fabrics and well-educated and culturally advanced population who enjoy a good standard of living and live in harmony both within the society and family; and a noble nation with high reputation in international fora and a full-fledged member of the international community with equal rights and functioning on equal footing as other members."

The JMIs, which are based on principles of mutual accountability for achieving development results, provide a framework for setting medium-term goals based on development outcomes that have been prioritized in the Rectangular Strategy. Outputs – with indicators – were agreed by the TWGs to guide activities during the period 2014-2015. Based on the NSDP mid-term review findings, the Sustainable Development Goal (SDG) localization exercise, the Development Finance Assessment (DFA), sector policy reviews and new policies such as the Industrial Development Policy (IDP), a renewed set of JMIs for the 2017-2018 period are agreed to guide further actions. The JMIs, which are presented here and aligned with four priority areas of the Rectangular Strategy (para 14), therefore represent some of the highest priority work for 2017-2018 to be implemented by the Royal Government with the support of its development partners.

Outcome 2014-2018	Output 2017-2018	Output indicator 2017-2018
Core of the Rectangular Strategy: Good Governance – The Rectangular Strategy, para 14(4), prioritizes "Strengthening institutional capacity and governance of public institutions in order to improve the efficiency of public service delivery and investment climate through: (1) Continuing legal and judicial reforms to ensure social justice and promote rights of people along with integrity, transparency and accountability of civil service; (2) Continuing reform of public administration including decentralization and de-concentration and strengthening oversight institutions to bring public services closer to the people, promoting democratic process at sub-national level and to ensure checks-and-balances in the exercise of power; (3) Continuing public financial management reform to ensure efficiency in budget allocation and use of funds; Within the scope of good governance the following components are further identified: (a) fighting corruption; (b) legal and judicial reforms; (c) public administration reform; (d) reform of the armed forces.		
Legal and Judicial Reform Judicial service & access to justice are strengthened	1. Justice policy revised and applied  2. New court organisation established and adapted to the legal framework  3. Case and information management improved	1.1. World Justice Project's rule of law index increased (baseline: 0.33 in 2016; target: 0.40 in 2018) 1.2. Decrease jail overcrowding (baseline: 197% prison occupancy rate in 2015; target: 150% in 2018) 1.3. Increase in legal aid budget (baseline in 2016: 75 thousand USD; target: +20% annually in 2018) 1.4. Draft Laws on Bailiffs, Notaries and Clerks prepared, through transparent and consultative processes (baseline: 0; target: 5) 1.5. Pre-trial detainees as a proportion of overall prison population (baseline: 65%; target: 45%) 1.6. Number of convictions resulting in non-custodial sentences (baseline: 0; target: 50) 1.7. Number of women whose convictions resulted in non-custodial sentences (baseline: 0; target: 5) 2.1. Administrative secretariats staffed and operational (baseline: 0; target: 25 courts) 2.2. Guideline on Case Management/Registration adopted (baseline: 0; target: 1) 2.3. Establishment of Regional Appeal Courts (baseline: 1; target: 3) 2.4. Establishment of performance indicators for all courts (baseline: 0; target: 1) 3.1. Reduced backlogs in lower courts (baseline: 42% civil cases and 87% criminal cases; target: 38% and 78% respectively) 3.2. Assessment report on court registrars in Courts of 1 <sup>st</sup> Instance completed (baseline: 0; target: 1) 3.3. Number of selected criminal judgments published (baseline: 0; target: 50) 3.4. Number of selected civil judgments published (baseline: 0; target: 50)
Public Administration Reform The Cambodia Civil Service is more transparent, efficient, and effective in delivering services to the public.	1. Salary and allowance system is more efficient and performance-oriented.	1.1. All civil servants' minimum salary is increased to 1 Million Riels and more in 2018 and their salary is automatically transferred through their individual bank account. 1.2. Some specific positions in all sector, especially education and health sector, received a top up allowances so that their performance and productivity are improved.

Outcome 2014 - 2018	Output 2017 - 2018	Output indicator 2017 - 2018
	<p>2. HR Management processes for national and sub-national administrations are developed and implemented.</p> <p>3. Quality and effectiveness of public service delivery has been improved.</p>	<p>2.1. The regulatory framework and guidelines required for managing and developing civil servants at central and sub-national level are drafted and approved.</p> <p>2.2. Selected administrative units at subnational and central level, including public service delivery offices and public administrative entities fully implement the PMS Guideline.</p> <p>3.1. Legal framework of public service delivery is approved and disseminated throughout the country.</p> <p>3.2. M&amp;E Mechanism to ensure the quality and effectiveness of public service delivery process (particularly in the education and health sector) has been developed and introduced for both central and sub-national level of administration.</p>
Sub-National Democratic Development	<p>1. DMs are provided sufficient discretionary resources to implement the general mandate.</p> <p>2. Significant functions, staff and resources transferred from Central Government to DMs</p> <p>3. HR management decentralized to SNAs</p>	<p>1.1. By 2018 DM discretionary resources to implement the general mandate are financed through the DM Development Component, reaching 0.37% of the domestic revenues.</p> <p>2.1. By 2018, at least 10 substantial functions are transferred to SNAs from the list of 28 functions agreed by NCDD in January 2017.</p> <p>2.2. By 2018, the ministry offices at DM are integrated into DM administration structures countrywide.</p> <p>3.1. By 2018, at least 25 DMs and PCs, with vacancies, recruit staff using decentralized recruitment procedures.</p>
Public Financial Management	<p>More effective and efficient public financial management with sustainable budget credibility, transparency, and budget policy linkages</p>	<p>1.1. Budget Document (pre-budget statement, citizen budget, monthly, mid-year and end year, and TOFE/GFS) and Annual Audit Reports are timely – according to OBI standard – and publicly available in machine readable format.</p> <p>1.2. Strategic document for Budget System Reform 2017-2025, which includes the amendment of the Law on Financial System (2008) according to its direction</p> <p>1.3. Adoption of government-wide medium-term expenditure framework for 2019-2021 (by 2018);</p> <p>2.1. Total government revenue as proportion of GDP reaches 18.66% (by 2017).</p> <p>2.2. Aggregated revenue outflow is at least 95% compared to the approved budget.</p> <p>2.3. Aggregated expenditure is within +/-5% compared to the approved budget.</p> <p>2.4. FMS implementation is in line with the Blue print for implementation of phase 2.</p> <p>3.1. Finalising the roll out of PB implementation to all line ministries</p> <p>3.2. Improve quality of BSP and PB at PB line ministries</p> <p>3.3. Prepare a mechanism to monitor PB implementation of the line ministries</p> <p>3.4. Collect and consolidate the performance reports of PB line ministries</p> <p>3.5. Proportion of total government spending on essential services (education, health and social protection) (SDG1.a.2)</p>
Partnership & Harmonisation	<p>1. Increased share of ODA using PFM system</p> <p>2. Development cooperation contributes to economic transformation through support to Industrial Development Policy (IDP 2015-2025)</p> <p>3. Increased institutional and human capacity to mobilise, manage and monitor diverse sources of development finances to support economic transition</p>	<p>1.1. Percentage of ODA using PFM system (baseline 2016: 57%, target to the end of 2018: 66%)</p> <p>2.1. Percentage of ODA to support IDP's action plans and four key measures to be achieved by 2018 (baseline 2016: 7%, target to the end of 2018: 12%)</p> <p>2.2. Production of a Strategic Public Investment Plan for ODA resource mobilisation to support IDP implementation</p> <p>3.1. Prepare detailed inputs for the next NSDP to support economic transition</p>
Planning & Poverty Reduction	<p>1. The current NSDP is fully implemented along with the 3-Year PIP scheme and the Planning and M&amp;E mechanisms strengthened; and new NSDP (2019-2023) approved.</p>	<p>1.1. New NSDP 2019-2023 drafted and approved by RGC</p> <p>1.2. Three-Year PIP Cycle prepared and submitted to the OCM. PIP report used as reference document for drawing up National Budget</p> <p>1.3. MTR 2016 of NSDP Reports finalized, published, and disseminated and End Report of NSDP 2014-2018 implementation prepared</p> <p>1.4. National M&amp;E Policy finalized and institutional arrangement for manage and implement it on 4 meetings</p>

Outcome 2014-2018	Output 2017-2018	Output Indicator 2017-2018
M&E system.		<p>1.5. Strengthening Harmonization of Planning budget and aid coordination (through linkage between Planning and Budgeting)</p> <p>1.6. NPP action plan implemented (Rectangular Strategy 4 of RS III)</p> <p>1.7. Evidence generated to inform poverty reduction intervention and Poverty measurement report including child poverty prepared</p> <p>2.1. CSDGs Framework approved, published, and disseminated</p> <p>3.1. Statistics Law and related Sub-decrees are amended and adopted.</p> <p>3.2. NSDS 2017 – 2023 Formulation</p> <p>3.3. Census, major surveys and selected thematic studies (target: 5 conducted)</p> <p>3.4. Alternative Surveys (target: 9 different surveys)</p> <p>3.5. Key Statistical Reports (target: 9 different reports)</p> <p>3.6. A geo-spatial data framework for regional and local development developed</p> <p>3.7. Cambodia SDGs Indicators Monitoring framework updated</p>
Anti-Corruption <sup>1</sup>	<p>1. New and amendment-needed legal frameworks and measures necessary for fighting against corruption are identified.</p> <p>2. Anti-Corruption Education is educated to primary, secondary, high school and tertiary students across the country and students/trainees at Royal School of Administration, Royal Academy of Judicial Profession, Royal Military Academy, Royal Police Academy and Senior Military School.</p> <p>3. Cooperation between the private sector and the ACU in comply with the anti-corruption ethics is strengthened.</p> <p>4. Collaboration between public sector and ACU in combating corruption</p>	<p>1.1. Initial draft law on the protection of witnesses, experts, and victims and the draft law on the protection of reporting person are finalized for adoption at council of ministers.</p> <p>1.2. Draft report on self-assessment on legal, implementation, prevention of corruption have updated at the end of 2017 and expect to be final draft at mid-2018</p> <p>2.1. Percentage of trainer who has been trained until the end of 2018</p> <p>2.2. Percentage of student/pupil/participant who have been trained until the end of 2018</p> <p>2.3. Number of high school, primary school that include the anti-corruption module in their school curriculum as followed up by ACU</p> <p>2.4. Number of winners of the competition and rewards to encourage the teaching and learning of anti-corruption modules</p> <p>3.1. Number of private sector participate in series of anti-corruption program in private sector until the end of 2018</p> <p>3.2. Number of anti-corruption arrangements between the ACU and the private sector by the end of 2018</p> <p>3.3. Number of private sector and number of meeting on the implementation of MOU</p> <p>4.1. Number of new public service</p> <p>4.2. Number of public service that has modified</p> <p>4.3. Number of anti-corruption action plan at each ministry</p> <p>4.4. Code of conduct, rule, integrity, and conflict of interest available at each ministry</p>
Side 1 of the Rectangular Strategy: Promotion of the Agriculture Sector – The Rectangular Strategy, para 14(3), prioritizes the "Further development of and increasing value added in agriculture, in particular through: (1) Enhancing value added of milled rice production and export, especially fragrant and organic rice and other high value agricultural products including rubber, cashew nuts, corn, mung bean, soy bean, sesame, pepper, silk, fruits, coffee, vegetables and flowers; (2) Promoting livestock production and aquaculture to meet market demand such as meat, fish and milk products; (3) Encouraging private investment in agro-industry; and (4) Enhancing agricultural productivity, modernization and commercialization". Within the scope of agricultural sector promotion, the following components are specifically identified: (a) Improved productivity and diversification; (b) promotion of livestock farming and aquaculture; (c) land reform and clearance of mines and UXO; (d) sustainable management of natural resources.		
Agriculture & Water		
Enhanced agricultural productivity and diversification and improved water resource development and irrigation management	<p>1. Paddy productivity increased</p> <p>2. Production of non-rice crops increased</p> <p>3. Irrigated land area for all crops increased</p>	<p>1.1. Average rice yield reached 3.10/ha.</p> <p>2.1. The Crop Diversification Index reached 35% of total sown area.</p> <p>3.1. Irrigated area for rice crop reached 1.635 million ha.</p>
Forestry <sup>2</sup>		
Sustainable forest management and conservation contributed to poverty alleviation	<p>1. Forest area as a proportion of total land area</p> <p>2. Community Forestry strengthened and increased</p>	<p>1.1. 48.16% of forests cover maintained in 2018</p> <p>2.1. 40 new CF site established with Prakas by MAFF</p>

<sup>1</sup> JMI on Anti-Corruption has been set by the Anti-Corruption Unit for its own implementation and monitoring  
<sup>2</sup> JMI on Forestry has been set by the Forestry Administration for its own implementation and monitoring

Outcome 2014 - 2018	Output 2017 - 2018	Output Indicator 2017 - 2018
and macro-economic growth. (1.8% of GDP)	3. Reforestation	2.2. 40 CF agreements signed with FAC 2.3. 40 CF Management Plan approved by FA 3.1. 50,000 ha of forest plantation 3.2. 10 million seedling distributed for planting 3.3. 5 agro-forestry pilot areas
Fisheries Sustainable management and conservation of fisheries resources for food security and national economy	1. Fisheries production stably maintained by 2018 2. The annual aquaculture production increases and a growing number of aquaculture farms adopt Good Aquaculture Practices 3. Medium and large-scale fish processing companies apply Good Hygiene Practices 4. The RGC policy, regulatory actions and services in the fisheries sub-sector are sufficient, appropriate and enabling.	1.1. Capture fisheries production from all sources sustained at 600,000 tons by 2018 (SPF update target) 1.2. Total area under effective conservation (using area specific criteria) 116,262 ha of the fisheries conservation areas effectively managed by the end of 2018. 1.3. 100 community fisheries are effective operational by the end of 2018. 2.1. Aquaculture production reached 248,400 tons by the end of 2018 (20% annual increase). 2.2. At least 20 medium/ large scale commercial aquaculture operators adopted Good Aquaculture Practices (GAP) by the end of 2018. 3.1. At least 10 medium/large-scale fish processing manufacturers/companies have been certified to comply with Good Hygienic Practices (GHP), in particular, the quality seal. (SPF update target). 3.2. Two factories exported ready with HACCP certification 4.1. IUU EU red card lifted
Mine Action A national mine action program that delivers measurable benefits for the human security and socio-economic development of people and communities affected by mine/ERW	1. Released land is productively used by intended beneficiaries for the development of their livelihoods and for rural infrastructure. 2. Reduction in the number of reported mine/ERW casualties 3. Mine/ERW survivors are informed of their rights and have access to effective support services that restore their dignity and improve their quality of life.	1.1. Released at least 9,000 hectares of mine/ERW contaminated areas per year 1.2. The released areas is used by beneficiary for raising living standard and rural area infrastructure development. 1.3. Training to WAPU staff on land rights 2.1. Number of mine/ERW casualties dropped below 100 per year. 3.1. Observe Quality of Life Survey in 500 villages. 3.2. Effective and regular participation/advocacy by the CMAA local point for mine/ERW survivors in national and international mine action meetings and other relevant for and networks
Side 2 of the Rectangular Strategy: Development of Physical Infrastructure – The Rectangular Strategy, para 14(2), prioritizes the system to maximize benefits from the development of a multi-modal transport network system to ensure connectivity within the country and with other countries in the region and rest of the world; and to respond to urban development. The outcomes will include: (1) Lower transport costs; (2) Improved reliability and effectiveness; (3) Improvement in competitiveness; and (4) Increase in investment and trade. In addition, the Royal Government will continue to give high priority to the expansion of low-cost energy production and supply and distribution network, aimed at ensuring energy security, reliability and affordability to meet national development needs. Within the scope of infrastructure promotion, the following components are specifically identified (a) development of transport and urban infrastructure; (b) water resources and irrigation system management; (c) electricity power development; (d) ICT development.	1. Transport system improvement: (a) Improvement of hard infrastructure; upgrade road network, rehabilitate railway and expand ports (b) Policy reform and software improvements: improve logistics, enhance traffic safety, improve construction quality, mitigate traffic congestion and develop online administration system	1. By the end of 2018: (a-1) To complete construction of major roads; NR1 (PP -Prek Kdam), NR6 (PP -Prek Kdam), NR5 (PP -Prek Kdam), NR3&7, NR5(Prek Kdam – Poipet), Expressway (PP-SHV, PP-Bavel), PP ring roads (a-3) To rehabilitate railway network (a-4) To expand SHV port (b-1) To formulate National Logistics Council (b-2) To legislate the laws and regulation (b-3) To implement policies for traffic safety and overload control (b-4) To improve construction quality control and assurance (b-5) To advance public transport projects (b-6) To launch online system for vehicle registration 2. By the end of 2018: (a-1) To complete construction of major lines; Kandal-Prey Veng-Bavel(115kv), Steung Treng-Kratie(230kv), SEZ
Improved access to efficient and safe transport system, improved access to direct piped water, and finished construction of the national electricity grid network, in order to enhance the people's welfare and national competitiveness	1. National electricity grid network improvement: (a) Regional Grid Network improvement	

Outcome 2014 - 2018	Output 2017 - 2018	Output Indicator 2017 - 2018
	(b) Urban Grid Network Improvement	<p>distribution lines (Pol Pei, Bavel, Koh Kong, 115kV)</p> <p>(a-2) To advance major new projects; Botom Sakor-Chamkar Loung (230kV, Koh Kong)</p> <p>(b-1) To complete construction of major lines; NPP-Chroy Chongwa-EPP-SPP (230kV)</p> <p>(b-2) To advance major new projects; Toul Kok-Hunsen Park-Olympic Stadium-NCC (115kV, 230kV)</p> <p>Side 3 of the Rectangular Strategy: Private Sector Development and Employment – The Rectangular Strategy, para 14(4), prioritizes “Strengthening institutional capacity and governance of public institutions in order to improve the efficiency of public service delivery and investment climate through... (4) increasing attractiveness of investment through reducing the cost of doing business and lowering entry barriers, reviewing and reforming incentive system, strengthening business confidence and predictability of government decision making as well as focusing on the effective functioning of Special Economic Zones”. Within the scope of private sector development the following components are specifically identified: (a) promoting investment and business; (b) SME development; (c) labour market development; (d) banking and financial sector development.</p> <p>Private sector development</p> <ol style="list-style-type: none"> <li>1. Streamlining border procedures and improving transparency of trade and investment rules</li> <li>2. Business Enabling Environment improved as a result of regulatory reforms</li> <li>3. Improving SME Capacity to participate in the regional and global value chains</li> <li>4. Development of PPPs through implementation of the Policy Paper on Public Private Partnerships for Public Investment Project Management 2016-2020</li> </ol> <p>Side 4 of the Rectangular Strategy: Capacity Building and Human Resource Development – The Rectangular Strategy, para 14(1), prioritizes the “Development of human resources and ensuring competitiveness in an increasingly open regional labor market, through: (1) Training of skilled and productive labor to meet market demand and increase value added; (2) Developing regulatory frameworks, and building educational and vocational training institutions to respond to the above objective; (3) Encouraging private sector participation; and (4) Strengthening the quality of education and promoting scientific research, technology development and innovation”. Within the scope of capacity building and human resource development the following components are specifically identified: (a) enhancing education, science and technology and technical training; (b) health and nutrition; (c) social protection; (d) gender equity.</p> <p>Education</p> <p>Completion Rate of Students in Basic Education increased with better learning achievement.</p> <p>Health</p> <p>A functional and sustainable national health system, producing improved results in sanitation, health, nutrition and well-being of all Cambodian people, particularly the poor and vulnerable, including women and children</p> <p>Rural Water Supply, Sanitation &amp; Hygiene</p> <p>Increased access to and use of improved sanitation, hygiene and drinking water supply in rural areas (NSOP targets: 60% for access to improved rural sanitation and 60% for access to improved rural water supply)</p>
	<ol style="list-style-type: none"> <li>1. Automation of key border agencies' process improves transparency and clearance time/cost.</li> <li>2. Domestic investment increases and more formal and better jobs are created.</li> <li>3. Implementation of a supplier development program improves SME supplier capacity and competitiveness.</li> <li>4. PPP Enabling Environment including Legal and Institutional Framework, and Financing Mechanism established.</li> </ol>	<ol style="list-style-type: none"> <li>1.1. Completion, further enhancement and integration of automated systems including: SP5 processing automation is completed, National Trade Repository is regularly updated with regulations on services and investment included, key components of the National Single Window are developed.</li> <li>2.1. Doing Business ranking improves by 10 positions or 2 percentage point improvement in “distance to frontier” score</li> <li>3.1. 10% increase in number of contracts with MNEs by Cambodian suppliers</li> <li>4.1. Project Development Facility established</li> <li>4.2. 2-3 pilot PPP projects prepared under the PDF</li> </ol>
	<ol style="list-style-type: none"> <li>1. Increased student promotion rate in primary particularly in early grades</li> <li>2. Student enrolment in Lower Secondary increased and drop-out at the Lower Secondary reduced</li> </ol>	<ol style="list-style-type: none"> <li>1.1. Promotion rate in Primary increase from 87% in SY 2014/15 to SY 89.8% in SY 2016/17.</li> <li>2.1. Lower secondary Gross Enrolment Rate (GER) increased from 53.8% in SY 2015/16 to 54.6% in SY 2017/18.</li> <li>2.2. Dropout rate at lower secondary education decreased from 19.2% in SY 2014/15 to SY 17.5% in 2016/17.</li> </ol>
	<ol style="list-style-type: none"> <li>1. Improved RMCH through enhancing quality and effectiveness of health care services through:               <ol style="list-style-type: none"> <li>(a) Expanded coverage of deliveries by skilled birth attendants at health facility</li> <li>(b) Expanded consultation services on birth spacing options</li> </ol> </li> <li>2. Improved nutrition status through: increased provision of counselling on exclusive breastfeeding and appropriate complementary feeding</li> </ol>	<ol style="list-style-type: none"> <li>1.1. Proportion of deliveries at health facilities was 80.35% in 2015-16 increases to 87% in 2017 and 88% in 2018 (baseline 2015-2016: 80.35%)</li> <li>1.2. Percentage of Health Centres having at least one secondary midwife increases to 85% in 2017 (of HCs 1141) (baseline 2015-16: 82%; baseline 2012: 66%)</li> <li>1.3. Contraceptive prevalence rate increases to 42% in 2017 and to 43% in 2018 (baseline 2015-16: 41%)</li> <li>2.1. % of breastfeeding within one hour increases to 50% in 2017 and to 51% in 2018, among mother delivered in public facilities (baseline 2015-2016: 49%)</li> </ol>
	<ol style="list-style-type: none"> <li>1. Improved institutional capacity for RWSSH service delivery</li> <li>2. Increased financial resources for RWSSH service delivery</li> </ol>	<ol style="list-style-type: none"> <li>1.1. Capacity of MRD and PDRD in planning, budgeting, implementing, and monitoring strengthened (MRD and PDRD reports), (baseline: Basic Capacity; target: Strong Capacity)</li> <li>1.2. RWSSH function strengthened at District Administration (MRD and PDRD reports), (baseline: District Administration has no mandate on RWSSH; target: District administration is mandated for RWSSH as part of local service delivery)</li> <li>2.1. Budget of MRD for RWSSH increased to amount required for NAP implementation (Government reports &amp; DP investment mapping), (baseline: NID; target: &gt; 80%)</li> <li>2.2. Budget utilization rate against the activity plan for RWSSH increased (MRD budget reports), (baseline: NID; target: &gt; 80%)</li> </ol>

Outcome 2014 - 2018	Output 2017 - 2018	Output Indicator 2017 - 2018
	<p>3. Increased access to sustainable improved rural water supply</p> <p>4. Increased access to sustainable Improved rural sanitation</p> <p>5. Increased hygiene behaviour change related to water and sanitation</p>	<p>2.3. Budget of Sub-National Administration (SNA) allocated for RWSH (SNA investment and budget reports) (baseline: 0; target: Budget allocation in 50 districts for RWS, and 100 districts for RSH)</p> <p>3.4. Percent of rural households that have access to improved water supply (CSES). (baseline: 46.6%; target: 60%)</p> <p>3.5. Percent of rural poor households access improved water supply (CSES). (baseline: 46.6%; target: 60%)</p> <p>4.1. Percent of rural households that have access to an improved toilets (CSES). (baseline: 40.9%; target: 60%)</p> <p>4.2. Percent of rural poor households that have access to an improved toilets (CSES). (baseline: 19%; target: 53%)</p> <p>4.3. No. of ODF Communes certified (MRD reporting). (baseline: 8; target: 50)</p> <p>5.1. Percent of households with access to hand washing facilities (CDHS/CSES). (baseline: 44%; target: 80%)</p> <p>5.2. Percent of households that self-report always using appropriate water treatment method (CSES). (baseline: 70%; target: 80%)</p>
HIV/AIDS	<p>1. 90% Coverage interventions for MARPs</p> <p>2. Eligible PLHIV on ARV treatment (regardless CD4 count)</p> <p>3. More sustainable national AIDS response with approved increased national funding and road map for sustainability</p>	<p>1.1. Percentage PWID reached with HIV prevention program – defined package of (targets: 60% by 2017 and 65% by 2018)</p> <p>1.2. Percentage of risk men who have sex with men reached at least once per quarter by these activities (a) IEC on HIV prevention and (b) condom distribution (targets: 75% by 2017 and 80% by 2018)</p> <p>1.3. Percentage of EIW reached at least once per quarter by these activities (a) IEC on HIV prevention and (b) condom distribution (targets: 85% by 2017 and 90% by 2018)</p> <p>2.1. Percentage of Adult PLHIV (&gt;15 years old) who are on ART out of all adult living with HIV (targets: 80% by 2017 and 85% by 2018)</p> <p>2.2. Percentage of Children PLHIV(&lt;15 years old) who are on ART out of all children living with HIV (targets: &gt;85% by 2017 and &gt;95% by 2018)</p> <p>3.1. Amount of national budget for the national contribution to HIV and AIDS response (targets: 11 million USD by 2017 and 12 million USD by 2018)</p> <p>3.2. Sub Technical Working Group on Sustainability to develop a roadmap and regularly meets to guide domestic resource mobilization over the next 5 years for a sustainable response to HIV and AIDS.</p>
Social Protection, Food Security and Nutrition	<p>1. Strategies for effective, coordinated, participated harmonized multi-sectoral action towards ending hunger and all forms of malnutrition by 2030 (SDG2) are implemented at national and sub-national levels.</p> <p>2. Social Protection Policy Framework approved and implemented with enhanced governance and implementing mechanism</p>	<p>1.1. Cambodia's commitment to global Food Security and Nutrition goals (SUN, Zero Hunger Challenge, SDG) is translated into national goals, strategies and investment plans, along with establishment of high level oversight mechanisms.</p> <p>1.2. National Food Security and Nutrition goals, strategies and plans are implemented in a multi-sectoral, coordinated and collaborative manner in accordance with current and emerging priorities.</p> <p>1.3. Knowledge, lessons learned and progress towards common Food Security and Nutrition goals and priorities are measured, documented and communicated for greatest transparency and accountability.</p> <p>2.1. Social Protection Governance strengthened: <ul style="list-style-type: none"> <li>National Social Protection Policy Framework approved by CoM</li> <li>National Social Protection Council established by Royal Decree</li> <li>Social Protection Code drafted</li> </ul> </p> <p>2.2. Increased coverage of Social Assistance programmes <ul style="list-style-type: none"> <li>National cash transfer programme designed and approved with agreement on implementation mechanism at national and subnational levels</li> <li>Number of beneficiaries supported by the government CT programme(s)</li> <li>Study on school feeding programmes on effectiveness and efficiency for potential scale up</li> <li>Number of beneficiaries of school scholarship programmes</li> <li>TVET national policy developed</li> <li>Number of beneficiaries of PwD grant</li> <li>Frequency of updating ID Poor list</li> <li>Social assistance financing plan</li> </ul> </p> <p>2.3. Increased coverage of social insurance schemes</p>

Outcome 2014 - 2018	Output 2017 - 2018	Output indicator 2017 - 2018
Gender Equity Improvement in the enabling environment for gender equality and women's empowerment through development and implementation of an overall national gender policy framework, national programmes for economic empowerment and better access to GBV prevention and legal protection, and participation in leadership and decision making	<ol style="list-style-type: none"> <li>1. Neary Rattanak IV and National Policy for Gender Equality and Women's Empowerment put in practice in alignment with localized SDG 5 and through more effective gender mainstreaming mechanisms and improved government and ODA resources for gender equality</li> <li>2. Two main gender equality Programme Based Approaches (PBAs) on Women's Economic Empowerment and the National Action Plan on Violence Against Women II (WEE &amp; NAPVAW) fully functional: institutional support and PBAs established, implementation underway and on track</li> <li>3. Women's participation in decision making in the public sector increased to meet the CMDGs and CSDGs</li> </ol>	<ol style="list-style-type: none"> <li>1.1. New PBA framework for gender equality and women's empowerment ('Leading the Way for Gender Equality' program) is fully fledged and operationalized.</li> <li>1.2. Strategies and key activities from Neary Rattanak IV and NAPVAW II are integrated in corresponding line ministries' operational and budget plans, and properly implemented and monitored.</li> <li>1.3. National Gender Policy document finalized and approved by CoM</li> <li>2.1. WEE PBA consolidated and resourced, and WEE program implementation underway</li> <li>2.2. NAPVAW PBA strengthened and resourced, and program implementation and monitoring undertaken</li> <li>3.1. Proportion of women in decision-making in the civil service (from deputy chief of office to Director General) increased from 19% in 2012 to 22 % in 2018).</li> <li>3.2. Proportion of women in the Judiciary increased from 17% practicing lawyers and 14% judges in 2014 to 20% and 15% in 2018.</li> <li>3.3. Increase in percentage of women candidates in national and local level elections from 19% to 25% (national by 2018) and 25% to 30% (sub-national by 2017)</li> <li>3.4. PBA for women in leadership and governance is established and resourced.</li> </ol>